

- ឃោះ [l̥ah] (<ឃោះ>) (形) ①はっきりした。
②混じりけのない。
- ※ឃោះឃោះ 非のうちどころのなく美しい。
- វោ [vɔ:] (cf. t. វោ: wɔ:) (名) (人が担ぐ屋根付きの輿)。
- ※វោទូរាព (植) センダン科, Chukrasia tabularis (S.)
- វោ [vɔ:] (音) (川が流れる音。風が吹いて葉がこする音)。
- វោែ [vɛə] (間) わっ (←おどかす時の声)。
※វោែ わっ! (←おどかす声)。
※វោែ, វោែ (ឈី) いないいいないばあ!.
- វោក [vɔ:k] (名) =ឆ្នាំ.វោក. 申年。
- វោក [və:k] (形) ①(酒/女/文学に) 夢中になって他をかえりみない。熱中する。②頭が混乱している。(動) ①こねる。②かき混ぜる。③あはれる。 ឈី.ឈី.វោក 怒って暴れる。
- ※វោក.អារ៉ា マリファナ中毒になる。
- ※វោក.មិន ①夢中になる。②狂気の。
- ※វោក.ធម៌ 狂気の発作が起こる。
- ※វោក.ធម៌.ការ =ីក.ធម៌.ការ. 仕事気違い。 仕事を熱中して他のことを考えない。
- ※វោក.ធម៌~ ~に夢中になる。~に凝る。
- វោក.ធម៌.រូបីខ្លួន.ីតិន.ីនាសុ 賭け事に夢中になると必ず破産する。
- ※វោក.ឬណា たわごと/とりとめもないことを言う。くだらないことをべちゃべちゃしゃべる。
- ីស្ស.ីក.ឬណា おしゃべりの女。
- វោក.វោក =វោក.វោក. ①混乱する。慌て回る。気違いのようになって~する。ぐるぐる回って(風が吹く)。行ったり来たり目が回るように(働く)
- く。忙しい)。②混同する。無秩序の。混乱している。
- ឌីជី.ការ.វាក់ (体が疲れ切るほどに一度に多くの仕事をする)。体がくたくたになる/頭がぐらぐらになるほど働く。仕事をがむしゃらにやる。
- ឌីបី.វាក់ こき使う。
- ឌីវោក.វាក់ 忙しい。
- ※ឌីក.ហ្មាលុ 宗教狂い。
- ※ឌីក.កុ アル中になっている。
- ឌីភី.វាក់ 熱中する。
- ឌី.វាក់ =វោក.វោក.
- ※ឌីភី.វាក់ 気も狂わんばかりに愛する。
- ※ឌីភី.វាក់ →ីន.ីភី.វាក់ 怒って暴れる。
- វោក [vɔ:k] (音) (カラスの鳴き声)。げーっ (←嘔吐する音)。②(ボートレースでの掛け声) もっと早くこげ! (←反対はឬឬ.ឬឬ. ឬឬ「調子を落とせ」)。
- វោក [vɛəkkag] (p. vakka<vakka>) (名) 腎臓。
- ※(ឯឬឬ/ឯឬឬ).រោកក.វោក 腎孟炎。
- វោក [vɛə] (p. vagga) (名) ①(第1)章。句。節。パラグラフ。(その1)言。②(カンボジアの子音文字を配列したときの横の1行。即ち、調音点を等しくする5文字のグループ)。
- វោក.៩ 第1節。 វោក.៩ (カンボジア文字の) ៩の行。 (←ឬឬからおまではឬឬឬឬឬ, 又はឬឬឬឬと呼ぶ)。

第322条第2

バラグラフ (←番号はうっていないから「項」

ではない。cf. 段落)。

※ ベクタ・タク・ルガヤ 最後の段階。

※ ベクタ・タク = ベクタ・タク。長いフレーズと短い
フレーズ。 ハミヤヤ・タク・タク・タク きちんと整理してはっきり話す。順を追って話す。

※ ベクタ・タク → タク・ベクタ・タク きちんと段落を
まとめてある。

※ ベクタ・タク 章のはじめ。

※ タク・タク・タク・タク・タク → ハミヤヤ・タク・タク・
タク・タク・タク ちゃんと区切るべきところで
区切って話す。

※ ベクタ・タク = ベクタ・タク。

※ ベクタ: [vèəkkə'a'ra:] (p. vagga + akkhara)
(名) (カンボジア語の子音文字を調音点を等
しくするものを5文字ずつ1行にしたもの
の5行。即ち、カムラウまでの25文字)。

※ ベクタ: [vèəkkə'a'anta:] (p. vagga + anta) (名)
= ベクタ:。 (カンボジア文字表の各行の終
りの字。即ち、ニ、ヌ、ム、ス、ヌ)。

※ ベクタ: [vèəkkə'a'antakk'a'ra:] (p. vagga +
anta + akkhara). = ベクタ:。

※ ベクタ: [vèəkkə'a'sra:] (p. vagga + anta
+ sara) (名) (子音文字に母音記号をつけな
い時の母音) (= [ɔ:, ɔ:])。

※ ベクタ: [vèəkkə'a'p'ə:t] (p. vagga + bandha)
(名) グループにまとまる/まとめるこ

と。※ ベクタ: [vèəkkə'a'b'heda] (p. vagga + bheda)
(名) グループに分かれる/分裂すること。

※ ベクタ: [vèəkkə'a'sənni'b'a:t] (p. vagga +

sannipāta) (名) = ベクタ:。 集会。
集まり。

※ ベクタ: [vèəkkə'a'sa'maoṣa:] (p.
vagga + samosaraṇa). = ベクタ:。

※ ベクタ: [vèəkkik'ka:] (p. vaggī < vagga +
karaṇa) (名) 分類。 ベクタ: 分類
する。

※ ベクタ: [vèəkkku:] (p. vaggu) (形) 耳に美しい。
聞いて楽しい。

※ ベクタ: [vèəkkku'ka't'a:] (p. vaggu + kathā)
(名) = ベクタ:。 耳に美しい言葉。

※ ベクタ: [vèəkkku've'āca:] (p. vaggu + vācā).
= ベクタ:。

※ ベクタ: [vèəkkku've'āt] (p. vaggu + vāda) (名)
= ベクタ:。 耳に美しい言葉を話す人。

※ ベクタ: [vèəkkku've'āt'i'ka:] (p. vaggu + s.
vādikā < vādaka). (ベクタ:の女性形)。

※ ベクタ: [vèəkkku've'āt'i'ni:] (p. vaggu + vādinī
< vādin). (ベクタ:の女性形)。

※ ベクタ: [vèəkkku've'āti:] (p. vaggu + vādi <
vādin). = ベクタ:。

※ ベクタ: [vɔ:g] (形) ①大切な。愛する。(←女)。
②美しい。

※ ベクタ: (雅) しなやかで美しい(←女人
の態度/ふるまい)。

※ ベクタ: → ベクタ:。 (植) シソ科メ
ボウキ属メボウキ, Ocimum basilicum (S),
モロコシ。シソ科ハッカ属セイヨウハッカ,
Mentha piperata (H)。

※ ベクタ: (呼び掛け) (←
ムラシカ.ベクタヘ)。

- ※ချေးရန် 愛する女(←呼び掛け)。
- ※ဆာ.ရန်.ရမိယ (ဆာရာက.ရန်)への呼び掛け)。
- ဘန် [vən̥g] (cf. t. ၁၁: wog) (名) ①周り。周囲。輪郭。②円。③的{まと}。④(指輪)～個。⑤グループ。クラブ。樂團。⑥(樂團)～グループ。⑦(遊び) (←同数の貨幣を積んでおいてある距離をおいて崩し合う。崩した数だけ貰う)。(動) ①円を描く。②グループを作る。ဘန်.ပြောမ် 殆り合っている輪。
- ခြောက်ပျော်မယ်.ရန် 指輪ひとつ。
- ※ရန်.ကား ①(実業)界。②仕事上の集まり。
- ※ရန်.၂၈၂၅ ①丸括弧(=「()」)。②丸括弧でくる。
- △၂၈၂၅.၃၉၂.ရန်.၂၈၂၅ 丸括弧でくる。
- △၂၈၂၅.ရန်.၂၈၂၅ ①丸括弧を開く。②本筋を離れる。余談に入る。
- △၂၈၂၅၁.၃၉၂.၂၈၂၅ 丸鑿。
- ※ရန်.၃၇၁ 月。月輪。 မှုံးမျော်.၂၈၂၅၁။
- ရွှေ.ရန်.၃၇၁ 月のように丸い顔(←美しい)。
- ※ရန်.၃၇၂.၂၇၈ 経の巻集。
- ※ရန်.၃၇၂.၂၇၈.၂၇၈ 実践の教えの巻集。
- ※ရန်.၂၇၂၁၁ 一家。
- ※ရန်.၂၇၂၁၁.၂၇၈ 指輪(←宝石なし)。
- △၂၇၂၁၁.၃၉၂.၂၇၂၁၁ 指輪のサイズ測り棒。
- ※ရန်.၂၇၂၁၁.၂၇၈ ①回路。②輪郭。
- ※ရန်.၂၇၂၁၁၂ 角括弧(=[])。
- ※ရန်.၂၇၂၁၁၂ 楽團。オーケストラ。バンド。
- ※ရန်.၂၇၂၁၁၂ ブラスバンド。
- ※ရန်.၂၇၂၁၁၂ 湾曲した。
- ※ရန်.၂၇၂၁၁၂ 射撃の的。標的。
- ※ရန်.၂၇၂၁၁၂ 愛する女(←呼び掛け)。
- ※ရန်.၂၇၂၁၁၂ 行動半径。
- ※ရန်.၂၇၂၁၁၂ 月輪。
- ※ရန်.၂၇၂၁၁၂.၂၇၂၁၁၂ →၂၇၂၁၁၂.၃၉၂.၂၇၂၁၁၂ မာစိကျို (植) ショウガ科, Amomum zerumbet.
- ※ရန်.၂၇၂၁၁၂ 眼窓。
- ※ရန်.၂၇၂၁၁၂.၂၇၂၁၁၂ クジャクの目の形の記号を書く。
- ※ရန်.၂၇၂၁၁၂ 楽團。オーケストラ。バンド。
- ※ရန်.၂၇၂၁၁၂ 顔の輪郭。顔つき。容貌。
- ※ရန်.၂၇၂၁၁၂ 円。円形。 ၂၇၂၁၁၂.၂၇၂၁၁၂.၂၇၂၁၁၂
- 周りに円を描く。周りを円で囲む。 မှုံးမျော်.၃၇၁။
- ၂၇၂၁၁၂.၂၇၂၁၁၂ 丸く座る。
- △၂၇၂၁၁၂.၂၇၂၁၁၂.၂၇၂၁၁၂ 半円。半円形。
- ※ရန်.၃၇၂၁၁၂ 光の輪。量。
- ※ရန်.၃၇၂၁၁၂ 円(?)。弧(?)。曲線(?)。
- ※ရန်.၃၇၂၁၁၂ ①丸くして螺旋状にする。②螺旋状。
- ※ရန်.၃၇၂၁၁၂ 円。
- ※ရန်.၃၇၂၁၁၂.၂၇၈ 税関の支配区域。
- ※ရန်.၃၇၂၁၁၂ (楽器)。
- ※ရန်.၃၇၂၁၁၂.၂၇၈ (楽器) (←၂၇၂၁၁၂.၂၇၈に使用)。
- ※ရန်.၃၇၂၁၁၂.၂၇၈ (楽器) (←၂၇၂၁၁၂.၂၇၈に使用)。
- ※ရန်.၃၇၂၁၁၂ (タケオ州の郡名)。
- ※၂၇၂၁၁၂.၃၇၁ 輪になって立つ。
- ※၂၇၂၁၁၂.၂၇၂၁၁၂ 円く並べる。
- ※၂၇၂၁၁၂.၃၇၁ 螺旋。渦巻き形。螺旋形。
- ※၂၇၂၁၁၂.၃၇၁ レース場を走る(←競馬など)。

- ※矢・弾 矢／弾丸を的の中心の穴に射る。 中の）。
- ※月・真 真ん丸の（月）。 梵 [væŋka'ta:] (p. vañkatā) = 月・真。
- ※圓・並 円く並ぶ。 梵 [væŋka'ññā] (p. vañka+ninna) (形) 曲がった。 湾曲／カーブした。
- ※圓・跳 = 圓・跳 = 圓・跳。 (踊り) (←輪になって踊る)。
- ※圓・場 円形競馬場／競技場。
- ※圓・飛・場 飛行場。
- ※圓・轉 輪になって回る。
- 罪・業・惡・慢・詐・友・信・業 罪業は罪業でもくわれる。
- ※圓・削 丸く削る。 梵 [væŋ] = 圓。
- ※俗 [væŋ] (圓の俗)。
- ※彎: [væŋka?] (ps. vañka) (形) ①湾曲した。 曲った。 ゆがんだ。 ②傲慢／乱暴な。 ③不実な。 背信の。 (名) 曲がり角。 曲ったもの。
- ※屈・折 [væŋka'kam] (p. vañka+kamma) (名) ①曲った行い。 だますこと。 ②傲慢な行い。
- ※屈・折 [væŋka'karai] (ps. vañka+kāri<kārin) (形) 光を屈折させる。
- ※屈 [væŋkata] (p. vañkata) (名) = 屈。
- ※屈・屈 = 屈・屈。
- ※屈・屈 = 屈・屈 = 屈・屈 = 屈・屈 = 屈・屈・屈。 ヴァンカタ山 (= 仏教伝説中のヒマラヤ中の山)。
- ※屈・屈・見 [væŋka'taki'ri:] (p. vañkata+giri) (名) = 屈・屈。 (→見出し語屈の中)。
- ※屈・屈・山 [væŋka'ta'ññāt] (p. vañkata+s. parvata) = 屈・屈。 (→見出し語屈)
- 中の). 梵 [væŋka'ññāt] (p. vañka+bhāva) (名) = 屈・屈。 曲って／ゆがんでいること。 ②傲慢。 ③不実。 背信。
- ※屈・屈 [væŋka'mut] (p. vañka+mitta) (名) = 屈・屈。 悪い心の持ち主の友人。 不実の友。
- ※屈・屈 [væŋka'mut] (s. vañka+mitra) = 屈・屈。
- ※屈・折 [væŋka'reññāsai] (p. vañka+rampsi) (名) 光の屈折。
- ※屈・角 [væŋka're'k'a:] (ps. vañka+trekhā) (名) 曲線。 (形) 曲線の。
- ※屈・屈 [væŋka'lekk'a'na:] (p. vañka+lakkhaṇa) (名) 屈折性。
- ※屈・屈 [væŋka'saññāt'a:n] (p. vañka+saññāna) (名) 曲った／ゆがんだ形。
- ※屈・屈 [væŋka'iya] (p. vañka+iya) (形) 屈折する。
- ※屈・屈・見 [væŋka'kəya'ññāt] (p. vañka+iya+bhāva) (名) 屈折性。
- ※山: [væŋka'ññā] (s. vañga) (名) ヴァンガ (= ビハリ「南瞻部州=インド」21か国の中のひとつ)。
- ※山 [væŋvæññā] (エ) (cf. 山). → 山・山.
- ※山 [væññāññā] (エ) → 山・山.
- ※迷 [væññevē:j] (動) ①(道／色欲に) 迷う。

- (甘い言葉に) 迷わされる。②亡失する。置き忘れてなくす。③もうろくしている。
- ※^{प्रवृत्ति}_{१८} 肉欲に溺れる。色香に迷う。
- ※^{प्रवृत्ति}_{१९} (道で) はぐれる。
- ※^{प्रवृत्ति}_{२०} 神経がまいる。神経衰弱になる。
- ※^{प्रवृत्ति}_{२१} ①(間違えて) 希望とちがった世界に生れる。②(比) 生れを忘れる。祖国を裏切る。
- ※^{प्रवृत्ति}_{२२} もうろくして子供のようになった。
- ※^{प्रवृत्ति}_{२३} (物を) 置き忘れる。
- ※^{प्रवृत्ति}_{२४} 方角を失う。迷う。
- ※^{प्रवृत्ति}_{२५} (美しさに) 迷わされる。心を奪われる。
- ※^{प्रवृत्ति}_{२६} 迷子になってしまふ。
- ※^{प्रवृत्ति}_{२७} 道に迷う。
- ※^{प्रवृत्ति}_{२८} ^{पा}_म 迷子になる。父母とはぐれる。
- ※^{प्रवृत्ति}_{२९} 頭がいかれる。惑溺する。迷う。
- ※^{प्रवृत्ति}_{३०} ①迷う。まごまごする。②もうろくする。③狂う。
- ※^{प्रवृत्ति}_{३१} ^{सा}_{र्वा} 気が抜ける。気が虚ろになる。
- ※^{प्रवृत्ति}_{३२} ①神經的に参る。神經衰弱になる。②朦朧／ぼーっとしている。(あまりのことに) 呆然とする。ぼーとなる。
- ※^{प्रवृत्ति}_{३३} (牛／羊が) 迷って群れを間違える。
- ※^{प्रवृत्ति}_{३४} 発狂した。正気でない。精神異常／狂氣の。(cf. ^{प्रवृत्ति}_{३५} 「精神異常」は、^{पु}_१「白痴」と^{प्रवृत्ति}_{३६}「狂氣」の2つ
- を含む)。
- ^{प्रवृत्ति} [v^{्र}a[॒]v̥̄t̥̄] (p. var̥̄sa, s. var̥̄sa) (ok. van̥̄sa : 人名) = ^{प्रवृत्ति}. (名) (一. 同. 家族. 宗族. 氏族. (→^{प्रवृत्ति}).
- ※^{प्रवृत्ति}_{३७} ^{त्रिगुण} 氏族. 血統. 一族.
- △^{प्रवृत्ति}_{३८} ^{त्रिगुण} 家系. 血筋.
- △^{प्रवृत्ति}_{३९} ^{त्रिगुण} ^{त्रिगुण} 一家の後継ぎ.
- △^{प्रवृत्ति}_{४०} ^{त्रिगुण}^{३८} ^{त्रिगुण} 氏族. 一族.
- ※^{प्रवृत्ति}_{४१} ^{प्राक्ति} 家柄.
- ※^{प्रवृत्ति}_{४२} ^{प्राक्ति} = ^{प्रामदग्रहीय}. 僧の一族.
- ※^{प्रवृत्ति}_{४३} ^{प्राक्ति} 亡びることなくずっと存続する(←伝統, 財産など).
- ※^{प्रवृत्ति}_{४४} ^{प्राक्ति} 家系(図).
- ^{प्रवृत्तिका} [v^{्र}a[॒]v̥̄t̥̄ka:, v^{्र}a[॒]e[॒]η̄ -] (p. var̥̄sa + kara, s. var̥̄sa) (名) = ^{प्रवृत्ति}_{३७} ^{त्रिगुण}. (一族の) 始祖.
- ^{प्रवृत्तिक्रत} [v^{्र}a[॒]v̥̄t̥̄kra[॒]t̥̄, v^{्र}a[॒]e[॒]η̄ -] (s. var̥̄sa + kr̥̄t̥̄). = ^{प्रवृत्ति}_{३८}.
- ^{प्रवृत्तिक्षय} [v^{्र}a[॒]v̥̄t̥̄k[॒]sai, v^{्र}a[॒]e[॒]η̄ -] (s. var̥̄sa + kṣaya) (名) 一族の滅亡.
- ^{प्रवृत्तिचरित} [v^{्र}a[॒]v̥̄t̥̄ca[॒]ra[॒]t̥̄, v^{्र}a[॒]e[॒]η̄ -] (p. var̥̄sa + carita, s. var̥̄sa) (名) 一族の歴史.
- ^{प्रवृत्तिनाथ} [v^{्र}a[॒]v̥̄t̥̄ni[॒]ra[॒]t̥̄, v^{्र}a[॒]e[॒]η̄ -] (p. var̥̄sa + nātha, s. var̥̄sa). = ^{प्रवृत्ति}_{४५} ^{प्रभु}.
- ^{प्रवृत्तिप्रमुख} [v^{्र}a[॒]v̥̄t̥̄pr̥̄mok̥̄, v^{्र}a[॒]e[॒]η̄ -] (s. var̥̄sa + pramukha) (名) = ^{प्रवृत्ति}_{४६} ^{प्रभु}. 一族の長.
- ^{प्रवृत्तिलोध्य} [v^{्र}a[॒]v̥̄t̥̄p[॒]o[॒]dhya, v^{्र}a[॒]e[॒]η̄ -] (s. var̥̄sa + bhojya) (名) 一族の財産を費消する権利のある人. 遺産相続人.
- ^{प्रवृत्तिरूपांश} [v^{्र}a[॒]v̥̄t̥̄n[॒]o[॒]sh̥̄, v^{्र}a[॒]e[॒]η̄ -] (p. var̥̄sa

+ vaddhāna) = वृक्षजड़ीसः. (名) 一族の繁榮。

वृक्षजड़ीसः [वृक्षजड़ीसः, वैष्ण-] = वृक्षजड़ीसः.

वृक्षजड़ीसः [वृक्षजड़ीसः, वैष्ण-] (p. varṣa + vaddhī < vaddhīn < {vaddha+in}) . (वृक्षजड़ीसःの女性形) .

वृक्षसमाचारा [वृक्षसमाचारा, वैष्ण-] (p. varṣa + vaddhī < vaddhīn < {vaddha+in}) (名) 一族に繁榮をもたらす人。

वृक्षसमाचारा [वृक्षसमाचारा, वैष्ण-] (p. varṣa + samācāra, s. varṣa) (名) 一族のよい風習。

वृक्षस्थिति [वृक्षस्थिति, वैष्ण-] (s. varṣa + sthiti) (名) 一族の所在地。

वृक्षा [वृक्षा] (p. varṣā < varṣa) (名) ①一族。②全ての氏族。

*वृक्षापत्रनाम 法務省の次官。

वृक्षाद्विपस्तु [वृक्षाद्विपस्तु] (s. varṣa + adhi+pesa) (名) (官吏の称号)。

वृक्षानुराक्ष [वृक्षानुराक्ष] (s. varṣa + anurakṣ) (名) (官吏の称号)。

वृक्षानुपाति [वृक्षानुपाति] (p. varṣa + anu+varṣa, s. varṣa) (名) 一族全部。

वृक्षाब्धिभट्ट [वृक्षाब्धिभट्ट] (p. varṣa + abhi+manta) (名) (官吏の称号)。

वृक्षावली [वृक्षावली] = वृक्षावली。

वृक्षामत्तराम [वृक्षामत्तराम] (p. varṣa + agga+rāja) (名) (僧の称号) (→ समवासी)。

वृक्ष [वृक्ष] (エ) → वृक्षि अ. वृक्षि.

वृक्षाना [वैष्णवक्षाना] (ps. vacana) (名) ①語。

② (文法) 数 (cf. वृक्षात्रिः 「单数」,

वृक्षाद्विः 「複数」, वृक्षाद्वयः 「両数」) .

*वृक्षाना वृक्षाना: 単語。

वृक्षाकरा [वैष्णवक्षाकरा] (ps. vacana+kara) . = वृक्षाकरा.

वृक्षाकरा [वैष्णवक्षाकरा] (ps. vacana+kāra) . = वृक्षाकरा.

वृक्षाकरारा [वैष्णवक्षाकरारा] (ps. vacana+kāraka) . = वृक्षाकरा.

वृक्षाकरिका [वैष्णवक्षाकरिका] (ps. vacana+kārikā < kāraka) . (वृक्षाकराの女性形) .

वृक्षाकरिनी [वैष्णवक्षाकरिनी] (ps. vacana+kārinī < kārin) . (वृक्षाकराの女性形) .

वृक्षाकरी [वैष्णवक्षाकरी] (ps. vacana+kāri < kārin) (名) = वृक्षाकरा = वृक्षाकरारा: 言葉通りに行う人。約束／命令を守る人。

वृक्षाक्रम [वैष्णवक्षाक्रम] (s. vacana+krama) (名) 語彙集。辞書。

वृक्षाकरावा [वैष्णवक्षाकरावा] (p. vacana+gārava) . = वृक्षाकरावा.

वृक्षाकरावा [वैष्णवक्षाकरावा] (s. vacana+gaurava (タイ語を経由?)) (名) = वृक्षाकरावा: 教え／命令に従うこと。

वृक्षाकरेता [वैष्णवक्षाकरेता] (ps. vacana+bheda) (名) ①秘密がもれること／暴露されること。②言うことが互いに異なること。

वृक्षामला [वैष्णवक्षामला] (ps. vacana+mālā) (名) 詩。

वृक्षामृता [वैष्णवक्षामृता] (p. vacana+mūrti)

mitta) . = ກະສະມິຕ. (名) 話し相手. (形) 満足させられるように話せる.	※ ກະຕີ. ມິຕ 序言. 前置き.
ກະສະມິຕ [vēo'ca'na'mut] (s. vacana + mitra) . = ກະສະມິຕ.	①話すこと. ②(誰かの)言葉によって行われた動作. ③口業 (= ກະບົບຜົນ '業道. 人間が身体, 口, 心で行う行い' の中の, ກະມາດມະກະ '惡業道' に ກະມືກະ '身業', ກະກະ '口業', ກະທາກະ '意業' の3つがある中のひとつで, 妄語, 両舌, 悪口, 綺語の4つを含む).
ກະສະມຸລ [vēo'ca'na'mūl] (ps. vacana + mūla) (名) ①語根. ②語源.	ກະຕີກະມຸລ [vēo'ceikam] (p. vacī+kamma) (名)
ກະສະຮະສາ [vēo'ca'na'reo'ca'na:] (p. vacana + racanā) (名) 語をきちんと正しく使うこと.	①話すこと. ②(誰かの)言葉によって行われた動作. ③口業 (= ກະບົບຜົນ '業道. 人間が身体, 口, 心で行う行い' の中の, ກະມາດມະກະ '惡業道' に ກະມືກະ '身業', ກະກະ '口業', ກະທາກະ '意業' の3つがある中のひとつで, 妄語, 両舌, 悪口, 綺語の4つを含む).
ກະສະວິດີ [vēo'ca'na'vi'ti:] (ps. vacana + vidhi) (名) ①雄弁. 雄弁術. ②話し方.	ກະຕີກະສະມຸລ [vēo'ceikaosol] (p. vacī+s. kausalya (タイ語を経由?)) (名) 雄弁. (形) 雄弁な.
ກະສະວິພະລຳສາ [vēo'ca'na'vi'palla:h] (p. vacana + vipallāsa) (名) (文法) 数の変化.	※ ກະຕີຄະດີຄາ. ທານ, ກະຕີກະສະມຸລ 雄弁の女神 (= サラスヴァティー神).
ກະສະວິຫາກ [vēo'ca'na'vi'p'i:a] (ps. vacana + bhāga) (名) 品詞分類. 語の分析.	ກະຕີຄະກະ: [vēo'ceiki'arade:vēo'] (p. vacī+ gārava) (名) 言葉で敬意を表すこと. 言葉による挨拶.
ກະສະວິຫຼັບກາຍ [vēo'ca'na't'ipbai] (p. vacana + adhippāya) (名) 用語解. 辞書.	ກະຕີໂຈຣີຕ [vēo'ceituccā'rēt] (p. vacī+du+ carita) (名) 言葉で悪事を行うこと.
ກະສະວິກະ [vēo'ca'na'nu'krom] (s. vacana + anukrama) (名) 辞書. ໃບກ.	ກະຕີໂຈຣັກ [vēo'ceit'vi'a] (p. vacī+dvāra) (名) ①言葉の門 (= 口). ②言門 (→ ກະຕີໂຈຣັກ '善惡をなす基となる3つの物').
ກະສະວິກະ. ນກ. ດາກງົງ. ພິທ. ສ່ານ ຍ知らない単語を辞書でひく.	ກະຕີປະນາມ [vēo'ceipa'na:m] (p. vacī+ pañama) (名) = ກະປະນາມ. ①謙遜な語句を使うこと. ②言葉で挨拶すること.
ກະສະວິນຸບ [vēo'ca'na'nu'ru:p] (ps. vacana + anurūpa) (名) 言葉に従うこと.	ກະຕີປະຍາກ [vēo'ceipa'yō:k] (p. vacī+ payoga) (名) = ກະປະຍາກ. 言葉で何かをさせる/命令すること.
ກະສະວິລັກ [vēo'ca'na'laṅka:] (ps. vacana + alaṅ + kāra) (名) 話しを分かりやすくする説明語/接続詞.	ກະຕີປະມະມິຕ [vēo'ceipa'ra'ma'mut] (p. vacī+ parama + mitta) (名) = ກະປະມະມິຕ. 口先だけの友人. 口がうまいだけの友人.
ກະສະວິສານ [vēo'ca'na'veo'sa:n] (ps. vacana + avasāna) (名) ①後書き. ②語末. ③話の終り. 結語.	
ກະສະວິການ [vēo'ca'naoka:h] (p. vacana + okāsa) (名) 雄弁.	
ກະຕີ [vēo'cei] (p. vacī) (名) 言辞. 語句.	

梵語 वैचित्रमित्र [vǣcə'cəipa'ra'ma'mut] (p. vacī + parama+s. mitra). = 梵語 वैचित्रमित्र.	carita) (名) ①言葉で正しいことを行うこと。 ②正しく話すこと。 (→梵語「正しい行い」).
梵語 वैचित्रप्राप्ति [vǣcə'cəiprā'pti] (p. vacī+s. prāptāma). = 梵語 वैचित्रप्राप्ति.	वैचित्रप्राप्ति [vac] (p. vacca) = वैचित्रप्राप्ति (俗). (名) 大便。糞。
梵語 वैचित्रयोग [vǣcə'cəiprā'yō:k] (p. vacī+s. prayoga). = 梵語 वैचित्रयोग.	वैचित्रयोग [vac:] = वैचित्रयोग.
梵語 वैचित्रभेद [vǣcə'cəip'ē:t] (p. vacī+bheda) (名) ①はっきりとすること。②互いに言うことが異なること。	वैचित्रभेद [vacca?kot] (p. vacca+kuti) = वैचित्रभेद (俗). (名) 大便所。
梵語 वैचित्रवन्दना [vǣcə'cəivāndanā] (p. vacī+vandanā) (名) 言葉で挨拶／敬礼すること。	वैचित्रवन्दना [vaccatt'a:n] (p. vacca+ṭhāna) (名) = वैचित्रवन्दना. 大便所。
梵語 वैचित्रविभाग [vǣcə'cəivī'bhāg] (p. vacī+vibhāga) (名) 品詞分類。品詞論。	※ वैचित्रवन्दना. वैचित्रविभाग トイレットペーパー。
梵語 वैचित्रसञ्चार [vǣcə'cəisञ्चār] (p. vacī+sañkhāra) (名) 前提。	वैचित्रविभाग [vacca?t'vi:ə] (p. vacca+dvāra) (名) 肛門。
梵語 वैचित्रसम्पर्क [vǣcə'cəisञ्चār] (s. vacī+saṃphara) (名) 言辭で扇動すること。	वैचित्रसञ्चार [vacca?mēə] (p. vacca+magga) = वैचित्रスムラ (俗). (名) 肛門。
梵語 वैचित्रसम्पर्कीय [vǣcə'cəisञ्चār'reni:] (s. vacī+saṃpharini<saṃpharin<(saṃphara+in)). (梵語 वैचित्रसम्पर्कीयの女性形).	वैचित्रसञ्चार [vǣcə'cī'rēə?] (p. vajira) (名) ①稻妻。 ②= वैचित्र. ③金剛杵 (= インドラ神の武器). (形) ①固い。②飾った。
梵語 वैचित्रसम्पर्कीय [vǣcə'cəisञ्चār'rei] (s. vacī+saṃphari<saṃpharin<(saṃphara+in)) (名) 扇動する言辭を広める人。アジテーター。	वैचित्रपाणी [vǣcə'cī'rēə'pa'nəi] (p. vajira+s. pāṇī) (名) インドラ神。
梵語 वैचित्रसम्बत्ता [vǣcə'cəisa'ma'ca:] (p. vacī+samācāra) (名) 言葉による礼儀正しい行い。丁寧な言葉を使うこと。 (→梵語「礼儀正しい行い」).	वैचित्रबुद्धि [vǣcə'cī'rēə'put] (p. vajira+buddhi) (名) (書名) (三藏経の第3注解書).
梵語 वैचित्रसम्भासा [vǣcə'cəisa'mutt'a:n] (p. vacī+samuttāha) (名) 言ったことから生じる行動 (?).	वैचित्रमाया [vǣcə'cī'rēə'mēi] (p. vajira+maya) (形) ①ダイヤで作った。②ダイヤを飾ってある。
梵語 वैचित्रसम्भासा [vǣcə'cəisa'mutt'a:n] (p. vacī+samuttāha) (名) 言ったことから生じる行動 (?).	वैचित्रमेधा [vǣcə'cī'rēə'mē't'i:] (p. vajira+medhā) (名) (僧の称号) (→ सम्भासा मेधा).
梵語 वैचित्रसम्भासा [vǣcə'cəisa'mutt'a:n] (p. vacī+samuttāha) (名) 言ったことから生じる行動 (?).	वैचित्रहत्था [vǣcə'cī'rēə'hat] (p. vajira+hattha) (名) インドラ神。

வஜிராவுத [vēə'ci'rī'āvut] (p. vajira+āvudha)	い／実のならないこと。
(名) インドラ神。	
வஜி [vēə'ci:] (s. vajī?) (名) = வஜி. ヴァジー (= மஜ்சீ 「南瞻部州＝インド」 21か国の ひとつ)。	vrkṣa) (名) 実のならない樹木。雄／不妊性 の樹木。
வஜிர [vēə'ci:] (p. vajira) = வஜிர:. (名) ダ イヤモンド。	வன்ஜஹ [vañc'eə'pruwk] (p. vañjha+s. bhava) (名) 不妊／不穢／不毛性。
*வக்ர.வஜி ダイヤモンド。	வன்ஜஹ [vañc'iə] (p. vañjhā<vañjha) (名) 不妊の女／雌。 (形) 不妊の。
*வக்ர.வஜி ダイヤモンド。	வக்ஸக்ஷி [vēə'da'ka'bakk'səi] (?+s. pakṣī <pakṣin) (名) 地上で生活する鳥。スズメ目 (?).
வஜிஸ்ஸி [vacceə'toəsse'nai] (p. vajja+dassī< dassini) (名) 他人の欠点ばかりさがす／見つ ける人。	வட்ட [vōətta?] (p. vaṭṭa) = வட்:. (名) ①往 来。②輪廻。③給料。④金 {かね}。 (モ) ① 回る。②何回もおこる。
வசி [vacci:] (?) . = வசி.	வட்ட: [vōətta?] = வட்.
வஞ்சி [vañca?] (s. vañc) (動) だます。	வட்டதுக [vōətta'tuk] (p. vaṭṭa+dukkha) (名) 輪廻の苦しみ。
வஞ்சம் [vañca'kam] (s. vañc+p. karma)	வட்டபு [vōətta'p'e] (p. vaṭṭa+bhaya) (名) 輪廻に対する恐れ。
(名) だますこと。	வட்டமு [vōətta'mu:l] (p. vaṭṭa+mūla) (名) 輪廻の根源。
வஞ்சந்தா [vañca'toən] (s. vañc+danta) (名) 義歯。入れ歯。	வட்டநாக [vōətta'lō:k] (p. vaṭṭa+loka)
வஞ்சநா [vañca'na:] (s. vañcanā) (名) 計略。 策略。	(名) 輪廻の世界。
வஞ்சநாகா [vañca'na'ka:] (ps. vañcana+ ākāra) (名) だますこと／行い／やり方。	வட்டஸர்பார [vōətta'saŋsa:] (p. vaṭṭa+ sarpaśāra) (名) 輪廻転生。
வஞ்சநாபாய [vañca'naoba:i] (s. vañcana+ upāya) (名) 計略。策略。	* வட்டநாக.வஞ்சநாக.வட்டஸர்பார とどまるこ となく輪廻転生を繰り返す。
வஞ்சி: [vañc'eə?] (p. vañjha) (形) 無駄／ 無益な。役に立たない。実のならない。不毛／ 不妊の。	* வட்டநாக.வஞ்சநாக.வட்டஸர்பார 輪廻を繰り返す世界。
வஞ்சகம் [vañc'eə'kam] (p. vañjha+kamma)	* வட்டநாக.வஞ்சநாக.வட்டஸர்பார 輪廻を続ける。
(名) ①不妊／不穢化。②無駄な／役に立たな	வட்டஸந்தி [vōətta'sənt'i:] (p. vaṭṭa+sandhi)
	(名) 輪廻の続くこと。

वृद्धि [vad̥dhī] (p. vad̥dhaki) (名) 大工。

वृद्धिकाम [vad̥dhikāma] (p. vad̥dhakī+kamma) (名) 大工仕事。

वृद्धिभट्ट [vad̥dhībhātta] (p. vad̥dhakī+hattha) (名) 大工の物差し (←長さ約50センチメートル)。

वृद्धना [vad̥dhana] (p. vad̥dhana) = वृद्धि
= वृद्धः (名) = वृद्धि = वृद्धः。進歩・発展。

वृद्धि [vad̥t] = वृद्धि。

वृद्धः [vad̥dhā] = वृद्धः。

वृद्धिकाम [vad̥dhikāma] (p. vad̥dhana+kamma) (名) 進歩／発展すること。

वृद्धिकाल [vad̥dhikāla] (p. vad̥dhana+kāla) (名) 進歩／発展の時。進歩／発展している時代。

वृद्धिजन [vad̥dhijana] (p. vad̥dhana+jana) (名) 進歩的な人。

वृद्धिधर्म [vad̥dhidharma] (p. vad̥dhana+s. dharma) (名) ①進歩・発展。②文化・文明。

वृद्धिनियम [vad̥dhiniyama] (p. vad̥dhana+niyama) (名) 進歩主義。

वृद्धिवृद्धि [vad̥dhivad̥dhī] (p. vad̥dhana+bhāva) (名) 発展。進歩。 (←状態)。 वृद्धि・वृद्धिकाम 発展している。

वृद्धिसमय [vad̥dhisamaya] (p. vad̥dhana+samaya) (名) 進歩／発展時代。

वृद्धिआकार [vad̥dhikāra] (p. vad̥dhana+ākāra) (名) = वृद्धिआকار。進歩／発展する

こと。

वृद्धियता [vad̥dhīyatā] (p. vad̥dhanīya < vad̥dheti + bhāva) (名) 進歩 (←状態)。

वृद्धियता [vad̥dhīyatā] (p. vad̥dha+padesa) (名) 金言。

वृणा [vad̥na] (s. varṇa) (ok. varṇnaも, varṇnaも)。 = वृणा。

वृणिरोग [vad̥nārōga] (p. vāṇa+roga) (名) ①内臓の病気。②(特に)肺結核。

वृणिरूपाय [vad̥nārūpāyā] (s. varṇa+viparyāya)。 = वृणिरूपायाय。

वृणिरूपि [vad̥nārūpi] (p. vāṇa+veṭhana) (名) 包帯。

वृणिरूपीह [vad̥nārūpih] (s. varṇa+sreṣṭha)。 = वृणिरूपीह。

वृणिरूपीह [vad̥nārūpih] (s. varṇa+sreṣṭha < sreṣṭha)。 (वृणिरूपीहの女性形)。

वृणिका [vad̥nīnicci] (p. vanijjā) (名) 商売。商業。

वृणिकर्ता [vad̥nīnippeka, -p̥e-ka] = वृणिकर्ता。

वृणा [vad̥na] = वृणा。

वृणा [vad̥na] (s. vanṭ) = वृणा。 = वृणा。

वृणा [van] (エ) (s. vanṭ)。 → सर्वा. वृणा = सर्वा. वृणा。

वृणा [vad̥na] = वृणा。

वृणा [vad̥na] (s. vanṭ) = वृणा。 = वृणा = वृणा = वृणा。 (名) ①周囲。周り。②(桶の)たが。 (動) ①(布を)巻き付けて着る。またう。巻き付ける。覆う。②取り囲む。 वृणा。

- ※వున్‌ర్చుస్‌రై たがを付け直す。
- ※వున్‌క 首に巻き付ける。
- △ఘంటాక్‌క్త.వున్‌క =ఘంటాక్. (ఘంటాల)
- క్త.హీకాః 借金で首が回らない。
- ※వున్‌కచ్‌రాచః 車輪に巻く輪。輪草。わがね(輪鉄)。
- ※వున్‌కబ్‌క్రమః ①ぼろをまとう。②ふんどしを締める。
- △సుఫ్‌క.వున్‌కబ్‌క్రమః ぼろぼろの服を着る(←レンペンの服装)。
- ※వున్‌క్షి 足を絡める。
- ※వున్‌క్షి.ధీ 卷き付ける。
- ※వున్‌క్షి.బ్రేష్ బ్రేష్をつける。
- ※వున్‌క్షి.ప్రమి (管などの) つば。フランジ。
- ※వున్‌క్షి.ఏష్ 腹の周りに巻き付ける。
- ※వున్‌క్షి.ఘంటాల 円周。
- ※వున్‌క్షి.ఎంస (下半身の前方の方だけをおおう)。
- ※శ్యా.వున్ 子午線。経線。
- ※శ్యా.వున్‌క్షి 本初子午線(=グリニッジの経線)。
- ※శ్యా.వున్‌క్షి.సాకాసు 天球子午線。
- ※శ్యా.వున్‌క్షి.శస్త.షి =శ్యా.వున్.గ్రమస్మా[శ్యా.వున్‌క్షి.గ్రమస్మా]
- ※శ్యా.వున్‌క్షి.గ్రమస్మా[శ్యా.వున్‌క్షి.గ్రమస్మా]షి. 地球子午線。
- వున్ [van] (エ) (s. vanq). →సాకాసు.వున్.
- వున్‌మండలాలు [వుందెందోమండలాలి] (s. vanq+maṇḍala) (名) ①(地理学) 帯。地帯。②円周。
- వున్‌వాంక [వుందెంవాంక] (s. vanq+vaṅka?)
- (名) 輪郭。
- వున్‌నా [వుంనా] (p. vanṇa) (名) =వున్. ①文字。②色。③肌。④美。⑤階級。(社会) 階層。⑥(四) 姓。カースト。(=ఉమా [వారామం]) 「バラモン」, క్షుట్టి [క్షుట్టి]=క్షుట్టి:「クシャトリヤ」, క్షుస్యు [క్షుస్యు]:「ヴァイシャ」, క్షుట్టు [క్షుట్టు]:「スードラ」)。
- ※వున్‌కాసు.సమామా 支配階級。
- ※వున్‌కాసు 上流階級。
- ※వున్‌కమా 有産階級。
- ※వున్‌బాస్త్రి 知識階級。インテリ層。
- ※వున్‌టమా [వున్‌టమా]: =వున్‌టమా.
- ※వున్‌టమా [వున్‌టమా]: =వున్‌టమా: 労働者階級。
- ※వున్‌బమి 資本家／有産階級。
- ※వున్‌మాస 無産階級。
- ※వున్‌మాస్మి 貴族階級。
- ※శ్యా.వున్ 身分違いの。
- ※వున్‌వున్ →ప్రాంతికా.వున్‌వున్ 階級闘争をする。
- వున్: [వుంనా] (p. vanṇa) (名) 不老(=美を保つこと)。
- ※శాయి.వున్:.సుష.టమ: (←శాయి「長寿」, వున్:「不老」, సుష「健康」, టమ:「力」が叶いますように, と祈る言葉)。
- వున్‌కమ్ [వుంనాకమ్] (p. vanṇa+kamma) (名) 文学作品。
- వున్‌కావి [వుంనాకావి] (p. vanṇa+kavi) (名) ①詩人。②文学研究者。
- వున్‌కపీక [వుంనాకాపీకా] (p. vanṇa+kūpa+iika) (名) インクびん。

வந்ததி [வோன்னா'கோ'தீ] (p. vanṇa+gati)	=வந்ததி.
(名) 語を正しく並べて文を作ること。	
வந்தப்பிள்ளை [வோன்னா'தோ'லீ'கா:] (p. vanṇa+tūlikā)	(名) ベン先。
வந்தப்பிள்ளை [வோன்னா'தோ'லீ'கா'தோன்] (p. vanṇa+tūlikā+dāṇḍa)	(名) ベン軸。
வந்தாஸி [வோன்னா'தீ'ஏசீ] (p. vanṇa+dāśī)	(名) 壳春婦。
வந்தசு [வோன்னா'து:த்] (p. vanṇa+dūta)	(名) 手紙。文書。
வந்தாசி [வோன்னா'தீ'ஈட்] (p. vanṇa+dhātu)	(名) 姿形。
வந்தா [வோன்னா'நீ:ா] (p. vanṇanā)	(名) ①説明。解説。②描写。③賛辞。
வந்தப்பாடு [வோன்னப்பா'ப'ஈ:த்] (p. vanṇa+pabhedā)	(名) 色や形の差異。
வந்தாடி [வோன்னா'ப்ரு:த்] (p. vanṇa+s. vṛtta)	(名) 詩。
வந்தம்தி [வோன்னா'மட்] (p. vanṇa+matta)	(形)=வந்தம்தி. ①色だけあってにおいのない(花)。②地位ばかり高くて学識や富がない。
வந்தம்தா [வோன்னா'மட்டா:] (p. vanṇa+mattā)	<matta). (வந்தம்திの女性形).
வந்தமிடி [வோன்னா'மி'ஈட்] (p. vanṇa+s. māṭra)	(名) ①比色計。②=வந்தம்தி.
வந்தமிடா [வோன்னா'மி'ஈட்டா:] (p. vanṇa+s. māṭrā)	<māṭra). (வந்தமிடிの女性形).
வந்தமலா [வோன்னா'மி'எலி:ா] (p. vanṇa+mālā)	(名) 文字を並べたもの。アルファベット。
வந்தயுதி [வோன்னா'யு:தி] (p. vanṇa+yutta).	(名)=வந்தயுதி. 句読点。正書法の記号。
	(cf. カンボジア語では次の19種がある。
	வஃ. சஃ 「ஃ」, வஷ. கஷஃ 「ஃ」, சிஸ்த 「ஃ」, சஷ். ஸஷ் 「ஃ」, ரதஃ 「ஃ」, பத்தி 「ஃ」, ஸ்ரீமாத்ஸாம்பா 「ஃ」, ரஷ. ரஷ் 「ஃ」, ரஷ. சஷ் 「ஃ」, ரஷ. ரஷ் 「ஃ」, சிக்க. சஷ் 「ஓ」, ரஹ. 「ஓ」, ரஹ. செ. «ஓ/」, ரகாம்தி 「ஓ」, காப=காத் 「ஓ」, ரஷ. ஸஷ் 「-」, பஷ. ஜி 「.」, ரய்யாஸ: 「ஏஸா」, யக்ஸ்தி 「ஃ」.
	*ஊக். வந்தயுதி 句読点を打つ。
வந்தலா [வோன்னா'லே'க'ா:] (p. vanṇa+lekhā)	(名) 白墨。チョーク。
வந்தாகி [வோன்னா'நோ'தி] (p. vanṇa+s. vat)	(形)=வந்தாகி. ①美しい。②家柄の良い。
வந்தாவி [வோன்னா'நே'ஏ'தீ, -தீ] (p. vanṇa+vati<vant)	(வந்தாகிの女性形).
வந்தாவி [வோன்னா'நே'ஏ'ஓன்] (p. vanṇa+vant)	=வந்தாகி.
வந்தாவி [வோன்னா'நே'ஏ'ஓந்தீ] (p. vanṇa+vanti<vant)	(வந்தாகிの女性形).
வந்தாவி [வோன்னா'வீ'ஏ'தி'நி:] (p. vanṇa+vādinī<vādin)	(வந்தாகிの女性形).
வந்தாவி [வோன்னா'வீ'ஏ'தி:] (p. vanṇa+vādī<vādin)	(名) 賛辞を言う人。
வந்தாகி [வோன்னா'வீ'க'தி] (p. vanṇa+vikati)	(形) 多色の。
வந்தாப்ரீமாய [வோன்னா'வீ'பா'ரே'யா:ி] (p.	

vāṇṇa + vipariyāya) (名) = ວັນນີບໍ່ຍ້າຍ.

語頭と語末の文字を入替えること。

ວັນນີບໍ່ລໍາສຳ [vāṇṇa'vi'palla:h] (p. vāṇṇa +vipallāsa) (名) 字／音の順の転置 (= メタテーシス) .

ວັນນີສັກຮ້າ [vāṇṇa'saṅkara:, -saṅka'rā?] (p. vāṇṇa +saṅkara) (名) ①色を混ぜること。②四姓をごっちゃにすること。③四姓に関するトラブル。

ວັນນີສູ່ນະກະ [vāṇṇa'sont'a:n] (p. vāṇṇa +saṅthāna) (名) 色と形。

ວັນນີສົມບັດ [vāṇṇa'sombat] (p. vāṇṇa +sampatti) (名) ①色があること。②多色。

ວັນນີສູ່ຕີ [vāṇṇa'so:t] (p. vāṇṇa+s. sūtra) (名) ①繊維。②染めた糸。

ວັນນີສູ່ຜົດ [vāṇṇa'se:t] (p. vāṇṇa +seṭṭha) (形) = ວັນນີເຈົ້າບຸ. 四姓の身分が高い (= バラモンとクシャトリヤ) .

ວັນນີສູ່ຜົດ [vāṇṇa'se'tt'a:] (p. vāṇṇa +seṭṭha<seṭṭha). (ວັນນີສູ່ຜົດの女性形) .

ວັນນີສົມສັກະ: [vāṇṇa'saṅsakkha:] (p. vāṇṇa +saṃsagga) (名) 四姓をごっちゃにすること。四姓間の雑婚。

ວັຕ [vāt] (p. vatta) (名) ①寺。②行い。品行。③敬礼。挨拶。④義務。職務。⑤持戒。

※ວັຕ·ປະ·ໄຕ ເມືອງ 廃寺。無住の寺。

※ວັຕ·ຜິ·ຜົດ (ຜິ·ຜົດの上に建てられた寺) .

※ວັຕ·ປະ·ໄຕ = ຂະບົນຜຣະຕະການມ. (ブノンベンの寺の名) .

※ວັຕ·ຫັກ ວັດທະນາ (ブノンベンにある小さな丘の上にある寺の名) .

※ວັຕ·ໄປ 良い行い。 ພະນຸງ·ມາດ·ໄຕ·ໄປ 行いのいい人。

※ວັຕ·ກໍ ທ寺。

※ວັຕ·ໄຈງົງສ ຂາທິງສ.

※ວັຕ·ມາດມ ດ寺院。

※ວັຕ·ວະນາມ ວາລົມ寺 (=ブノンベンの最も高名な寺) .

※ວັຕ·ມະໂຄກ·ໄຕ = ວັດ·ມະໂຄກ. 住職。寺の長。

※ຜົມກະ·ໄຕ → ຜົມ·ຜົມກະ·ໄຕ 寺の氏子たち／管轄内の村。

※ຜິຜົນ·ໄຕ → ຜົມກະ·ຜິຜົນ·ໄຕ = ພກ·ຜິຜົນ·ໄຕ. 寺の氏子。

※ວັຕ່າມ·ໄຕ 寺の世話役。寺の氏子の幹事たち。

※ວັດຖາ·ໄຕ·ໄວງາ·ໄປ ທ寺に行く。

※ວິຜິ.ໄຕ·ຕີ = ພກ·ໄຕ·ຕີ. 師を拝礼する。

※ຂອດ·ໄຕ アンコールワット。

※ບກ·ໄຕ ①仏教上のなすべきことを告げる。②(經典) (←仏教上のなすべき仕事を述べている) .

※ບໍລິມ·ໄດ້ມ·ໄຕ·ຜິຕ·ໄດ້ມ·ຜິຕ·ຜິສ 十人十色。

※ວິມ·ໄຕ 住職。寺の長。

※ພກ·ໄຕ·ຕີ = ໃຜ·ໄຕ·ຕີ.

※ພກ·ມະໂຄກ·ຕິດ·ຜິຕ·ໄຕ 寺にいて朝を迎える (=僧が外泊しない) .

※ສາມາດ·ໄຕ ①寺の学校。寺が行う学校。(←小学校のみ) . ②(寺の種々の催しをするための建物) .

※ສິນຸງ·ໄຕ 寺に住み込みの弟子。

※ມາຕາງ·(ມາຕາງ) ·ໄຕ (寺で坊さんの

世話をする人の長)。

※**ວັດທະນະ** 寺の境界。

ວັດທະນະສົມບັດ [vøəttandø'se·ta'ci·øt] (p.

vatta+añña+seta+jāti) (名) フィブリン。

纖維素。

ວັດນີ [vøəttø'ni:] (p. vattanī) (名) 道、道路。

ວັດບັດ [vøəttø'bøt] (p. vatta+pada) (名)

道徳的に正しいことの道。

ວັດບັດິວັດ [vøəttappø'dø'vøt] (p. vatta+paṭivatta). =**ວັດປະຕິບັດ**.

ວັດປະຕິບັດ [vøəttø'prø'tø'bat] (p. vatta+s.

pratipatti) (名) =**ວັດຝຶດິວັດ**. 宗教を信じ実践すること、道徳的に正しいことを行うこと。

※**ກອດ**・**ວັດປະຕິບັດ**・**ຕື່ອງ** (宗教上の) 禁欲生活／苦行をする。

ວັດປະວັດສັນ [vøəttø'prø've:h] (p. vatta+s. pravesana) (名) 移住。

ວັດມານ [vøəttø'ma:n] (p. vattamāna) (名)

①現場に居ること、②出席、③存在。 (形) ①出席している。②現場にいる。

※**ກາລ**・**ວັດມານ** 出席手当。

※**ສົ່ງ**・**ວັດມານ** 出席権。

※**អັກ**・**ວັດມານ** 出席者。

ວັດມານກາລ [vøəttø'ma·na'ka:l] (p.

vattamāna+kāla) (名) 現在。

ວັດມານາ [vøəttø'ma'na:] (p. vattamāna<

vattamāna). =**ວັດມານາວິຫຼິດ**.

ວັດມານາວິຫຼິດ [vøəttø'ma'na'vi'p'øet] (p.

vattamāna+vibhatti) (名) =**ວັດມານາ**. (文法) 現在時制形(←活用形の)。

ວັດວັດ [vøəttø'vø:døi, -tøi] (p. vatta+vatī

<vant). (=**ວັດວັດ**の女性形)。

ວັດວັດ [vøəttø'vø:øn] (p. vatta+vantī) (形)

宗教を信じ実行している。

ວັດວັດ [vøəttø'vø:øntøi] (p. vatta+vantī<

vant). (=**ວັດວັດ**の女性形)。

ວັດສຳມາດານ [vøəttø'sa'ma'ti·øn] (p. vatta+

samādāna) (名) 道徳や宗教の教えに従うこと。

ວັດສຳມັບນ [vøəttø'sømbo:n] (p. vatta+

sampanna) (名) 道徳や宗教的に正しいことを行う人。

ວັດສຳມັບນ [vøəttø'sambanna:] (p. vatta+

sampanna<sampanna). (=**ວັດສຳມັບນ**の女性形)。

ວັດ [vøətt'a:] (p. vattha) (名) 布、衣服。

ວັດກາດ້າຄາ [vøətt'a'kaott'a'ki·ø] (p.

vattha+kottha+agāra/āgāra) (名) 衣服／布の倉庫。

ວັດດານ [vøətt'a'ti·øn] (p. vattha+dāna)

(名) 布／衣服を与える／寄進すること。

ວັດບັດ [vøətt'a'bat] (p. vattha+paṭa) (名)

絹の肩布(?)。

ວັດບັຮົງລາຄ [vøətt'a'bhø'rø:p'ø:k] (p. vattha+

paribhoga) (名) =**ວັດລາຄ**. ①布を使用すること。②衣服を着ること。

ວັດບັດຳ [vøətt'a'pe'ti·øn] (p. vattha+

pidhāna) (名) 覆い。

ວັດຕະ [vøətt'pø:øn] (p. vattha+bandha)

(名) (僧の帶)。

※**ວັດຕະ**・**ຜະນີ້** (僧が腰に巻く帶)。

※**ວັດຕະ**・**ຈູ້** (僧が肩から胸に斜めにかける

布).	※ ^ৰ _ৱ বত্তা লাক [vøətt'a:p'ø:k] (p. vattha + bhoga) .	昔の物。古代の遺物。骨董品。
= ^ৰ _ৱ বত্তা ভোগ লাক.		
ৰ	ৰ লাক [vøətt'a:lø:k] (p. vattha + lābha)	(手に入れたいと思っている)
(名) 衣服／布を得ること。		目的物。
ৰ	ৰ সোধনা [vøətt'a:saot'sø:nø:] (p. vattha + sodhāni <sodhana>) (名) (服や靴の) ブラシ。	危険物。
ৰ	ৰ লাক রমণা: [vøətt'a:p'ø:ø:nø:na:] (p. vattha + ābharaṇa) (名) 布と衣服。	つまらないもの。がらくた。
ৰ	ৰ লাক লাঙ্কা: [vøətt'a:laŋka:] (p. vattha + alamṛ + kāra) (名) 衣類と装身具。	液体。
ৰ	ৰ [vøətt'e:] (p. vatthi) (名) 膀胱。	△ ^ৰ _ৱ লাঙ্কা. লাঙ্কা. লাঙ্কা �タンカー。
ৰ	ৰ [vøətt'o:] (p. vatthu) (名) 物。物品。	△ ^ৰ _ৱ পেট. লাঙ্কা. লাঙ্কা タンク車(←液体輸送用)。
品物。ৰ লাঙ্কা. লাঙ্কা 値値のない品物。		※ ^ৰ _ৱ রোজ রোজ 固体。
ৰ লাঙ্কা. লাঙ্কা 中に入っているもの。		※ ^ৰ _ৱ সুরক্ষা সুরক্ষা お守り。護符。魔除け。
ৰ	ৰ লাঙ্কা. লাঙ্কা 建設資材。	※ ^ৰ _ৱ সু পুস্তি ①エッセンス。抽出したもの。
※ ^ৰ _ৱ লাঙ্কা. লাঙ্কা. লাঙ্কা 爭いの対象となっている ／係争中の品物。		②搾ったもの。
※ ^ৰ _ৱ গুঁড়ি গুঁড়ি = রবস্তি. গুঁড়ি গুঁড়ি. গুঁড়ি		※ ^ৰ _ৱ পুরু পুরু 割れやすい物。割れ物(注意)。
がらくた。つまらぬもの／こと。		※ ^ৰ _ৱ অভিস্ফুরীয় অভিস্ফুরীয় 記念品。記念の土産品。
※ ^ৰ _ৱ পুরু পুরু 珍品。		※ ^ৰ _ৱ অস্মার্য অস্মার্য 驚嘆すべきもの。
※ ^ৰ _ৱ পুরু পুরু 動体。		※ ^ৰ _ৱ মুগ্ধ মুগ্ধ 特別な物。
※ ^ৰ _ৱ পুরু পুরু = রবস্তি. পুরু. পুরু. 必要／必需品。		※ ^ৰ _ৱ ক্রাপি. ক্রাপি. ক্রাপি. 担保を入れて保証する。
※ ^ৰ _ৱ পুরু পুরু. মুদ্রা. মুদ্রা. ক্রাপি ক্রাপি 義務の 対象物。		※ ^ৰ _ৱ ক্রাপি. ক্রাপি. ক্রাপি. ক্রাপি. 物 を占有する。
※ ^ৰ _ৱ পুরু পুরু. মুদ্রা. মুদ্রা. ক্রাপি ক্রাপি.		※ ^ৰ _ৱ পেটা. পেটা ①→ ^ৰ _ৱ পেটা পেটা. পেটা.
গুরুত্ব. পুরু. পুরু 不動産。		পেটা. পেটা ②→ ^ৰ _ৱ পেটা পেটা. পেটা.
※ ^ৰ _ৱ পুরু পুরু 担保。		পেটা. পেটা 特定遺贈 (=個々のものに言及して遺贈すること) . ②→ ^ৰ _ৱ পেটা পেটা. পেটা.
※ ^ৰ _ৱ পুরু পুরু. পুরু পুরু がらくた。		পেটা. পেটা 特定受贈者。
※ ^ৰ _ৱ পুরু পুরু লাক 食べ物。召し上がり物。		※ ^ৰ _ৱ পেটা. পেটা (金でなく品物が当たる籤). 福引き。
		※ ^ৰ _ৱ পুরু পুরু 物品の貸借料。
		※ ^ৰ _ৱ পেটা. পেটা ①物価。②物の価値／価格。
		※ ^ৰ _ৱ পুরু পুরু 品物を貸している人。持ち主。
		※ ^ৰ _ৱ লাক [vøətt'o:kā:m] (p. vatthu + kāma)
		(名) 物欲。
		※ ^ৰ _ৱ লাক [vøətt'o:tè:væ:a:] (p. vatthu +

devatā) (名) 家や畠や土地の守り神。

વાત્થુધાતુ [vəatt'o?d̥hāt] (p. vatthu+dhātu)

(名) ①物質。要素。②(化学) 成分。

વાત્થુધાતુ.નિદાસન [vəatt'o?d̥hāt.nid̥assan] 食品の成分。

વાત્થુધાતુ.નિદાસન.માન.તિસુ.ટલ [vəatt'o?d̥hāt.nid̥assan.mān.tisū.tl] 有害な物質。

વાત્થુધાતુ.નિદાસન.રોજ [vəatt'o?d̥hāt.nid̥assan.roj] 原料。

વાત્થુધાતુ.નિદાસન.નાત્રાયમ [vəatt'o?d̥hāt.nid̥assan.nātrāyam] 天然物質。自然成分。

વાત્થુધાતુ.નિદાસન.સ્વાધ્યાય [vəatt'o?d̥hāt.nid̥assan.svādhyāya] 重要な要素。

વાત્થુધાતુ.નિડાસન [vəatt'o?nid̥assan] (p. vatthu+nidassana) (名) 見出し。(新聞の) コラム。

વાત્થુધાતુ.નિયમ [vəatt'o?niyam] (p. vatthu+niyama) (名) 唯物／物質主義。

વાત્થુધાતુ.લેક્હના [vəatt'o?lek'hāna] (p. vatthu+lekhana) (名) 絵／象形／表意文字。

વાત્થુધાતુ.વાલિ [vəatt'o?vāli] (p. vatthu+valī) (名) 物品のリスト。カタログ。目録。

વાત્થુધાતુ.સંપદ [vəatt'o?sampa?ti:e] (p. vatthu+sampadā) (形) 物質的に充分な。物が沢山ある。

વાત્થુધાધ્યાય [vəatt'o?svādhyāya] (p. vatthu+s. svādhyāya) (名) 種々の品物を覚えること。

વાત્સ [vəat] (s. vatsa) (名) = વાત્સ. ①年。②子牛。

વાત્સ.વાત્સ વાત્સ. વાત્સ (給料 (=月給, 年俸))。

વાત્સ.વાત્સ → વાત્સ.વાત્સ.

વાત્સરા [vəat] (s. vatsara). = વાત્સ.

વાત્સન [vəa?taeññu] (p. vada+ñu) (名) ①話術の巧みな人。②慈善の心の持ち主。

વાત્સ [vəa?taəñ] (ps. vadana) = વાત્સ. (名) ①言う／話すこと。②言葉。③歯。④口。

વાત્સ: [vəa?teə?ñəa?] = વાત્સ.

વાડાલિકા [vəattē?li?ka:] (p. vaddalikā) (名) 突風を伴うにわか雨。驟雨。

વાદ [vəat] (ps. vadha) (動) ①振り回す(←角で突いて)。振る。②(比) 騙す。③(ガム) が正しい)。

વાદભૂમિ [vəa?t'ē?bhūm] (ps. vadha+bhūmi) (名) = વાદભૂમિ。屠殺場。

વાદહુ [vəa?t'u:] (s. vadhu) (名) ①新婚の女性。②婚約者のいる女性。

વાદ્યાસ [vəatt'yē?st'a:n] (s. vadhyā+sthāna). = વાદ્યાસ.

વાન [vəa?ñəa?] (ps. vana) = વાન. (名) ①森林。②水。

વાન [və:n] (エ) → વાન.વાન.

વાન [vəən] (名) = વાન. (エ) → વાન.બાન.

વાન.બાન [vəən bə:t] (t. વાનબાન: wan bā:t) (名) = વાન. કનૂનાન = વાન. હાન. 正月の第2日(← વાન. સાંગ્રામ 「正月」には3日あって、第1日を વાન. ત્રિલાંગ, 第2日を વાન. ગંગાન = વાન. હાન = વાન. બાન, 第3日を વાન. રાત્રિન. સુન = વાન. રાત્રિન. સુન) と/or, この第3日に新しい年号になる).

વાનકુસ [vəa?ñəa?ku:som] (ps. vana+kusuma) (名) ①森の花。②水草の花。

વાનગ [vəa?ñəa?kō:ac] (ps. vana+gaja) (名) 野ゾウ。

વાનગર [vəa?ñəa?kō:cə:] (ps. vana+go+cara) (名) 森の中を食物を探して歩くこと。

વાનગ [vəa?ñəa?cə:] (ps. vana+cara) (名) = વાનગ. 森を歩く人。獵師。

३४८५२१८: [vēə?nēə?ca?ra?ka?] (ps. vana + caraka). = ३४८५१८.	३४८५१८५२१८: [vēə?nēə?pa?vē:h] (p. vana + pavesa) (名) ①森に住むこと。②森の住居。
३४८५२१९८: [vēə?nēə?ci?vīka:] (ps. vana + jīvikā) (名) ①森の中で暮らすこと。②森の中で暮らしせたること。	३४८५१८५२१९८: [vēə?nēə?pa?vē:h] (p. vana + pavesana). = ३४८५१९८.
३४८५२२८: [vēə?nēə?t'a:n] (p. vana + t̄hāna). = ३४८५२२८.	३४८५१९८५२२८: [vēə?nēə?prade:h] (s. vana + pradesa). = ३४८५१९८५२२८.
३४८५२३८: [vēə?nēə?te:p] (ps. vana + deva) (名) 森の精。	३४८५१९८५२३८: [vēə?nēə?p'u:m] (ps. vana + bhūmi) (名) 樹木園。庭。
३४८५२४१८: [vēə?nēə?te:vē:da:] (ps. vana + devatā) (名) 森の神。	३४८५१९८५२४१८: [vēə?nēə?p'ō:c] (ps. vana + bhojana) (名) ピクニック。野外での食事。
३४८५२४२८: [vēə?nēə?antara:] (p. vana + antara) (名) 森の中のひらけた所。	३४८५१९८५२४२८: 野外での食事／ピクニックをする。
३४८५२४३८: [vēə?nēə?ba:l] (ps. vana + pāla) (名) = ३४८५२४३८: 森林保護官／警備官。	३४८५१९८५२४३८: [vēə?nēə?mu:lēə?p'a:la:p'ō:c] (ps. vana + mūla + phala + a + phala) (名) 森で得られる木の根と実。
३४८५२४४८: [vēə?nēə?pa'lā?ka:] (ps. vana + pālaka). = ३४८५२४४८.	३४८५१९८५२४४८: [vēə?nēə?rōat] (ps. vana + rata) (名) ①森に住むのを好む／に満足している人。② (僧の称号) (→ ३४८५१९८५२४४८).
३४८५२४५८: [vēə?nēə?pa'le?ka:] (ps. vana + pālikā < pālaka) (34852458の女性形)。	३४८५१९८५२४५८: [vēə?nēə?ratana] (名) = ३४८५१९८५२४५८. (僧の称号) (→ ३४८५१९८५२४५८).
३४८५२४६८: [vēə?nēə?pa'lai] (ps. vana + pāli < pāla) (34852468の女性形)。	३४८५१९८५२४६८: [vēə?nēə?rati] (ps. vana + rati) (名) ①森に住む喜び。②森に住むのを好むこと。
३४८५२४७८: [vēə?nēə?beisa:c] (p. vana + pisāca, s. pisāca) (名) ①森の妖怪。②森の精。	३४८५१९८५२४७८: [vēə?nēə?ratna] (s. vana + ratna), = ३४८५१९८५२४७८.
३४८५२४८८: [vēə?nēə?boh] (s. vana + puṣpa) (名) 森の花。	३४८५१९८५२४८८: [vēə?nēə?vappa?kam] (p. vana + vappa + kamma) (名) 植林。
३४८५२४९८: [vēə?nēə?pa'de:i] (p. vana + pati). = ३४८५२४९८.	३४८५१९८५२४९८: [vēə?nēə?vappa?kō:] (p. vana + vappa + kara) (名) 植林者。林業家。
३४८५२५०८: [vēə?nēə?pa'te?pruwk] (s. vana + pati + vṛkṣa). = ३४८५२५०८.	३४८५१९८५२५०८: [vēə?nēə?vi?əh] (ps. vana + vāsa)
३४८५२५१८: [vēə?nēə?pa'te:h] (p. vana + padesa) (名) = ३४८५१९८५२५१८. 森。	

(名) 森の中に住むこと。

३४११०५७ [vè:a:nè:a:ví:əse:ni:] (ps. vana + vāsinī<vāsin). (३४११०५६の女性形).

३४११०५८ [vè:a:nè:a:ví:əsai] (ps. vana + vāsi< vāsin) (名) 森に住む人。

३४११०५९ [vè:a:nè:a:vè:h] (p. vana + vesana) (名) =३४११०५८. 森の住い (= ३४११०५८) 「大本生經。布施太子本生經。ウェーサンタラ太子本生經」の第4章).

३४११०६० [vè:a:nè:a:sən] (p. vana + sañña, s. sañña) (名) 森林。密林。

३४११०६१ [vè:a:nè:a:sō:nā] (p. vana + sunakha) (名) 雄オオカミ。

३४११०६२ [vè:a:nè:a:sō:nā:k'ái] (p. vana + sunakhī<sunakha) (名) 雌オオカミ。

३४११०६३ [vè:a:nè:a:st'a:n] (s. vana + sthāna) (名) =३४११०५८. 森林地域。

३४११०६४ [vè:a:nè:a:spa'te:] (s. vana + s + pati) (名) =३४११०५८ =३४११०५९ =३४११०५९. ①森の中の一一番大きい木。
②花が果実の形の木。

३४११०६५ [vè:a:nè:a:spa'te:pruk] (s. vana + s + pati + vrkṣa). =३४११०६४.

३४११०६६ [vè:a:ní:əlei] =३४११०६६.

३४११०६७ [vè:a:ní:əli:] (p. vana + alī) (名) ①森のつながり。②森の縁。

३४११०६८ [vè:a:ní:əva:h] (ps. vana + āvāsa) (名) 森の中の住処。

३४११०६९ [vè:a:ní:əsrom] =३४११०६९.

३४११०७० [vè:a:ní:əsrai] =३४११०७०.

३४११०७१ [vè:a:ní:ta:] =३४११०७१.

३४११०७२ [vè:a:nipp'ò:, -pè:a'ka:] (p.

vanibbaka) =३४११०७२. (名) ①乞食。②大道芸をして錢を乞う者。

३४११०७३ [vè:a:nè:co:] =३४११०७३.

३४११०७४ [vəən] (p. vant) (モ) 持つ人。

३४११०७५ [vəənté:a:nè:a:kèc] (p. vandana + kicca) (名) 挨拶。敬礼。

३४११०७६ [vəənté:a:kèc] 形式的な挨拶。

३४११०७७ [vəənté:a:ní:ə] (ps. vandanā) (名) 敬礼。挨拶。

३४११०७८ [vəənté:a:ní:əka:] (ps. vandanā + ákāra) (名) 挨拶／敬礼すること。

३४११०७९ [vəənté:a:ní:ə] (p. vandant<vandati, s. vandanta<vand) (形) 挨拶／敬礼している。

३४११०८० [vəənté:a:ní:ə] (p. vandantí<vandant< vandati, s. vandantí<vandanta<vand) (३४११०८०の女性形) .

३४११०८१ [vəənté:a] (s. vandā) (名) 挨拶／敬礼する。(師を) 拝する。

३४११०८२ [vəənté:a] 拝して挨拶する。

३४११०८३ [vəənté:a] (銃や剣を所定の位置に保つことにより敬意を示す)。捧げ銃をする。

३४११०८४ [vəənté:a:kà:t'a:] (s. vandā + kathā) (名) 挨拶の言葉。

३४११०८५ [vəənté:a:kèc] (s. vandā + p. kicca) (名) 挨拶。

३४११०८६ [vəənté:a:evut] (s. vandā + p. āvudha) (名) (銃や剣を所定の位置に保つことにより敬意を示すこと)。捧げ銃をすること。 ३४११०८६.

३४११०८७ [vəənté:a] 捧げ銃をする。

३४११०८८ [vəənti:] (p. vandiya<vandati) (動)

敬礼する。

வாண்டியெங்பக்காலி [və̄ənti:yē̄ə̄bokkā̄lī] (p. vandiya < vandati + puggala) (名) 敬礼されるべき／敬意を払われるべき人。

வாப் [və̄:p] (形) 柔らかでよくしなる。

*வாப். வாப் 柔らかい。よくしなる。

*வாபாஸ். வாப். வாப் → வாப். வாப்புக். வாபாஸ். வாப்.
வாப் 天秤棒がたわむ。

வாப்பு [vappa[?]] (p. vappa) (モ) = வாப். ①播種。②栽培。③岸。

வாப்பக்ம் [vappa[?]kam] (p. vappa + kamma) (名) = வாப்பக்கீடு = வாப்பக்கித்து. ①播種。②耕作。

*வாபகரங்கி. வாப்பக்ம் 農業協同組合。

வாப்பகர் [vappa[?]kā̄r] (p. vappa + kāra) (名) = வாப்பகர் = வாப்பகர். ①播種者。②稻作者。

வாப்பகர் [vappa[?]kā̄r] (p. vappa + kāra). = வாப்பகர்.

வாப்பகரிகா [vappa[?]ka're[?]ka:] (p. vappa + kārikā < kāraka). (வாப்பகர்の女性形)。

வாப்பகரினி [vappa[?]ka're[?]ni:] (p. vappa + kārinī < kārin). (வாப்பகர்の女性形)。

வாப்பகரை [vappa[?]ka'rē̄i] (p. vappa + kāri < kārin). = வாப்பகர்.

வாப்பகால [vappa[?]ka:l] (p. vappa + kāla) (名) 播種時期。

வாப்பகீடு [vappa[?]kēc] (p. vappa + kicca). = வாப்பகீடு = வாப்பகம்.

வாப்பக்கட்டு [vappakk'aet] (p. vappa + khettā) (名) = வாப்பக்கட்டு = வாப்பாஸ். 苗床。播種したところ。

வாப்பாஸ் [vappatt'a:n] (p. vappa + thāna)

(名) = வாப்பாஸ். ①人材養成所。②=

வாப்பாக்கம்.

வாப்பாத்தம் [vappa[?]tā̄m] (p. vappa + s. dharma)

(名) 文化。 வாப்பாத்தம். தொஸ்ஸ. கீஸ்.

பொதன். வாப்பாத்தம் 日本固有の文化。

*வாப்பாத்தம். கல்கா. வாப்பாத்தம் 文化委員会。

*மத்திர. வாப்பாத்தம் 文化庁。

*வாப்பாத்தம். காஷ். வாப்பாத்தம் ①文化的つながり。②文化交流。

*அந்த. கரு. ஸமாப்ரதாமாதி. வாங்க. காஷ். அந்த. வீஞ்சாஸாஸு. திச். வாப்பாத்தம் = அந்த. கரு. ஸயராவாஸ். ユネスコ。

*அந்த. வாப்பாத்தம் 文化アタッシェ。文化担当官。

வாப்பாங்கல் [vappa[?]m[?]ā̄ngkā̄l] (p. vappa + maṅgala). = வாப்பாங்கல் = திசி. பித்தி. பிது. ஸங்கல்.

வாப்பாங்கி [vappa[?]rō̄dēw] (p. vappa + s. rtu) (名) = வாப்பாங்கி. 耕作期。

வாப்பாஸமய [vappa[?]sa'mai] (p. vappa + samaya) (名) 耕作時代。

வாப்பு [vappa[?]] (s. vapra). = வாப்.

வாப்பக்கித்து [vappa[?]krē̄t] (s. vapra + kṛtya). = வாப்பக்கீடு = வாப்பகம்.

வாப்பக்குடி [vappa[?]k'saet] (s. vapra + kṣetra). = வாப்பக்கட்டு.

வாப்பாங்கல் [vappa[?]m[?]ā̄ngkā̄l] (s. vapra + maṅgala). = வாப்பாங்கல்.

வாப்பாங்கி [vappa[?]rō̄dēw] (s. vapra + rtu). = வாப்பாங்கி.

पूर्वस्थान [vappra'st'a:n] (s. vapra +

sthāna). = पूर्वस्थान.

वर्मरोग [vēa'mēa'rō:g] (s. varma+roga)

(名) 吐く病氣。

वम्मा [vāmā] (p. vamma) (名) 鎧。盾。

वम्मिता [vāmmīta] (p. vammita) (名) = वम्मिता.

鎧を着た兵士。

वया [vēa'yēa'] (p. vaya) (モ) 年齢。

वैया [vēi] (p. vaya) (名) ①年齢。②(少年。

青年) 期。

*वैया·क्षमावा 中年期。 अत्यस्त्·वैया·

क्षमावा 中年の人。

*वैया·क्षमावा·रथा 人生の盛り。壯年。

*वैया·क्षमावा·ग्राम झु झु 青春期。

*वैया·क्षमा 幼年期。

*वैया·षास्त्री 老年。老齢。 अत्यस्त्·वैया·षास्त्री

年取った。 वैया·वैया·षास्त्री 老婦人。

*वैया·षास्त्री 老年。

*वैया·क्षमावा 思春期。

*वैया·रथा·रबा·ग्राम 成年。

*वैया·रथा·वैया 年齢が増える。大きくなる。成
長する。

*वैया·वैया 成年に達した。大人になった。

青年期の。(←だいたい18歳ぐらいから上)。

०षास्त्री·वैया~ 年齢が~である。 षास्त्री·वैया·

भास्त्री·वैया 年齢は何才ですか。

वैया·जना [vēa'yēa'cā:n] (p. vaya+jana) (名)

老人。

वैया·पत्ता [vēa'yēa'pat] (p. vaya+patta) (形)

思春期／青春期／年頃の。

वैया·पत्ति [vēa'yēa'pati] (p. vaya+patti) (名)

①青春。思春期。年頃。②婚姻可能最低年齢。

*वैया·पत्ति·वैया·पत्ति 自然の婚姻可能最低年齢。

*वैया·पत्ति·वैया·पत्ति·वैया 法定の婚姻可能最低年

齢。

वैया·वैया·वैया [vēa'yēa'vēa'vēa:] (p.

vaya+vaḍḍhana+ākāra) (名) 成長。

वैया·स्था [vēa'yēa'stha] (p. vaya+s. stha) =

वैया·स्था (形) 若い。思春期／青春期の。

*वैया·स्था [vēa'yēa'stha] = वैया·स्था。

*वैया·स्था [vēa'yēa'stha:] (p. vaya+s. sthā<

stha). (वैया·स्थाの女性形)。

वैया·स्या [vēa'yēa'sya] (s. vayasya) = वैया·स्या。

(名) ①同年の人。②友人。親友。

*वैया·स्या [vēa'yēa'sya] = वैया·स्या。

*वैया·स्या [vēa'yēa'sya:] (s. vayasyā<

vayasya) = वैया·स्या. (वैया·स्याの女性形)。

*वैया·स्या [vēa'yēa'sya:] = वैया·स्या.

*वैया·स्या·वैया [vēa'yēa'sya:vēa:] (p. vaya+

anurūpa) (名) 年齢にふさわしいこと／様子。

*वैया·वैया·वैया [vēa'yēa'vēa'vēa] (p. vaya+abhi

+vaḍḍha<vaḍḍhati) (形) 早熟な。ませた。

*वैया·वैया·वैया [vēa'yēa'vēa'vēa] (p. vaya+

abhi+vaḍḍhana) (名) 早熟。

*वैया [vā:, vēa'rēa'] ① [vā:] (動) 物事を台無

しにする。(失敗して) 大事になる。トラブル

をおこす。(名) (ps. vara) (ok. 人名) =

वैया。祝福。② [vēa'rēa'] (ps. vara) (モ)

優れた。貴い。 वैया·वैया! 大騒ぎするな!。

*वैया·वैया 混乱する。

*वैया·वैया = वैया·वैया. ① (国の中が) 亂れてい

る。反乱がおこる。混乱している。②スキャン

ダル。	※ ^{वरार्जा} _{१८} 海軍中佐。
※ ^{वरा} . ^{र्जा} . ^{कुमा} . ^{लु} 濡れたものと乾いている ものをごちゃ混ぜにするようにめちゃくちゃに する。	※ ^{वरार्जा} . ^{लु} 海軍大佐。
△ ^{वरा} . ^{र्जा} . ^{कुमा} . ^{लु} → ^{वरा} ^{र्जा} कुमा.	वरापिता [və̐rə̐r̐jāp̐itā:] (p. vara+pitā< pitar, s. pitā<pitr) (名) ①王の父。②国民 の父としての王。
※ ^{वरा} . ^{र्जा} 大変だ!。	वरार्जा सु [və̐rə̐r̐jābo̐r̐sh] (ps. vara+र्जा सु) (名) ①偉人。②紳士。
※ ^{वरा} . ^{र्जा} トラブルをもたらす。	वरामङ्गला [və̐rə̐r̐m̐aŋgala:] (ps. vara+ maṅgala) (名) 幸運。
※ ^{वरा} . ^{र्जा} . ^{मि} . ^{र्जा} これは大変だ。しまった!。	वरामन्त्री [və̐rə̐r̐m̐aṇtri:] (s. vara+मन्त्री) (名) (文民の階級) (= वरामन्त्रीの下で मन्त्रीの上)。
※ ^{वरा} . ^{र्जा} = ^{वरा} . ^{र्जा} .	वरामाता [və̐rə̐r̐m̐ātā:] (p. vara+mātā< mātar, s. mātā<mātṛ) (名) ①王の母。② 人民の母である王妃。
वराकुण [və̐rə̐r̐e̐kun] (ps. vara+guṇa) (名) 貴い恩。	वरामुत [və̐rə̐r̐muṭ] (p. vara+mitta) (名) = वरामुत。貴い友人。
वराक्रा [və̐rə̐r̐e̐ca̐] (s. vara+cakra) (名) 素晴らしい国。	वरामित्र [və̐rə̐r̐m̐aṇtri:] (s. vara+mitra). = वरामित्र [və̐rə̐r̐m̐aṇtri:] (s. vara+mitra). =
①偉人。②エリート。③重要人物。	वरामुत [və̐rə̐r̐muṭ] (p. vara+mitta) (名)
वराजय [və̐rə̐r̐e̐ce̐] (ps. vara+jaya) (名) 素晴らしい勝利。	वरामुत [və̐rə̐r̐muṭ] (s. vara+mudrā) (名) (仏像の姿) (←寄進を与え及び受ける姿。→ ムタ「仏像の姿勢のタイプ」)。
वरान्न [və̐rə̐raṇṇu:] (p. vara+ñū) (名) 仏陀。	वरायसित [və̐rə̐r̐yo̐sət] (s. vara+ yoṣitā) (名) 美人。
वरान्न [və̐rə̐r̐taṇṇu:] (ps. vara+tanu). = वरान्न。	वराराज [və̐rə̐r̐ri̐r̐ac] (ps. vara+rāja) (名) 貴い王。
वरादान [və̐rə̐r̐ti̐r̐ən] (ps. vara+dāna) (名) ①祝福を与えること。②賞を与えること。	वरानन्नमध्यन् [və̐r̐e̐r̐i̐r̐e̐c̐e̐c̐e̐n̐ka̐, -n̐e̐ka̐] (ps. vara+rāja+janaka) (名) 王妃の父。
वरान्नात [və̐rə̐r̐ni̐r̐ət] (ps. vara+nātha) (名) 貴い頼りどころ/後援/支援。	वरान्नाराज [və̐r̐e̐r̐i̐r̐e̐c̐e̐n̐ni̐] (ps. vara+rāja) 王の舅。
वरान्नी [və̐r̐e̐r̐ni̐r̐əvi̐] (s. vara+nāvī<nāvin) (名) 海軍佐官。	वरान्नानन्नमध्यन् [və̐r̐e̐r̐i̐r̐e̐c̐e̐c̐e̐n̐ni̐] (ps. vara+rāja+jananī) (名) = वरान्नानन्नमध्यन्。王
※ ^{वरा} . ^{र्जा} . ^{लु} 海軍少佐。	

妃の母。王の姑。

राजा सनी [vā'rājā'senī] (s. vara + rāja + sanī) = राजा सनी।

राजा पिता [vā'rājā'pitā] (p. vara + rāja + pitā < pitar, s. pitā < pitṛ) (名) 王の父。

राज्यकाना [vā'rājya'kāna] (p. vara + lakkhaṇa) = राज्यकाना。 (名) すぐれた性格／性質。 (形) すぐれた性格／性質をもつ。

*राज्यकाना॒. अ॒राज्यक → राज्यका॒. अ॒राज्य॒. या॒या॒.
राज्यकाना॒. अ॒राज्य॒ (या॒या॒の第4位)。

राज्यकाना॒ [vā'rājya'kāna] (s. vara + lakṣaṇa) = राज्यकाना॒。

राज्यकांका॒ [vā'rājya'kaṅkā] (p. vara + lañcha + kara) (名) ①玉璽。②紋章。

राज्यकुमा॒ [vā'rājya'kuṁ] (p. vara + varṣa, s. varṣa) (名) 高貴な一族／家系。

राज्यदीपि॒ [vā'rājya'dīpi] (p. vara + vanṇī < vanṇin) (名) 美人。

राज्यधृति॒ [vā'rājya'dhṛiti] (p. vara + vuddhi) (名) 祝福による繁栄。

राज्यज्ञवश्चय॒ [vā'rājya'jñavashchay] (ps. vara + jyotiṣ + ps. jaya) (名) (官吏の称号) (→ राज्यज्ञ॒. वश्चय॒)。

*गंज. राज्यज्ञवश्चय॒ (僧の称号) (→ सम्बोधस्त्री॒)。

राज्यसना॒ [vā'rājya'senā] (エ) (ps. vara + senā)。 (以下を見よ)。

*गंज. राज्यसना॒. द्वि॑ 大隊。

*गंज. राज्यसना॒. द्वि॑ 連隊。

राज्यस्त्री॒ [vā'rājya'stṛī] = राज्यस्त्री॒。

राज्यसेनिया॒ [vā'rājya'senī] (p. vara + seniya)

= राज्यसेनिया॒。 (名) 陸空軍佐官。

*राज्यसेनिया॒. द्वि॑ 陸軍少佐。

*राज्यसेनिया॒. द्वि॑. आकासचरणा॒ 空軍少佐。

*राज्यसेनिया॒. द्वि॑ 陸軍中佐。

*राज्यसेनिया॒. द्वि॑. आकासचरणा॒ 空軍中佐。

*राज्यसेनिया॒. द्वि॑ 陸軍大佐。

*राज्यसेनिया॒. द्वि॑. आकासचरणा॒ 空軍大佐。

*राज्यसेनिया॒. द्वि॑ 佐官。

राज्यसेना॒ [vā'rājya'senā] (s. vara + āsana)

(名) ①貴賓席。②(映画館や劇場の最も高価な席)。特別ボックス。

राज्यवा॒ [vā'rājya'vā] (s. varuṇa) (ok. 人名) =

राज्यवा॒. (名) ①= राज्यवा॒. ヴァルナ神 (= 水と海と雨の神)。②(道士の名) (← वा॒ः という名の獵師と共に酒を発明したとされる)。

राज्यवा॒ [vā'rājya'vā] = राज्यवा॒.

राज्यकामा॒ [vā'rājya'kāmā] (p. vara + okāsa)

(名) 素晴らしいチャンス。

राज्यत्तमा॒ [vā'rājya'ttama] (p. vara + uttama)

(形) 高貴な。

राज्यवा॒ [vā'rājya'vā] (s. varman) (名) ①鎧。②ヴァルマン (← カンボジアの王の名に使用された)。

राज्यवर्मा॒ [vā'rājya'varma] = राज्यवर्मा॒.

राज्यवर्मा॒ [vā'rājya'varma] (動) ①渦を巻く。②(考えが同じ所をぐるぐる回っていっこうに解決しない)。策に窮する。(形) 鼻詰まりのようなはっきりしない(声)。

*राज्यवर्मा॒. द्वि॑ राज्यवर्मा॒. द्वि॑ 考えが同じ所をぐるぐると回って一向に解決しない。

*राज्यवर्मा॒. द्वि॑ 心が千々に乱れる。いらいらする。

+ p. tilakā <tilaka> . = ຕ්වසත්තිඛ.	matī) (名) ①世界. ②国.
ච්වසත්තිඛ [vē̄sə'sonta'rō̄dēw] (s. vasanta + tu) = ග්වසත්තිඛ. (名) 春.	ච්වසකාල [vē̄səsa'ka:l] (p. vassa + kāla) (名) = ග්වසකාල. 雨期.
ච්වසත්තිඛ [vē̄sə'sonta'rō̄dēw] = ග්වසත්තිඛ.	ච්වසපැප්පාටි [vē̄səsappa'və̄at] (p. vassa + pavatti) (名) 年代記.
ච්වස [vē̄sə'sa:l] (p. vasala) = ග්වස [vē̄sə]. (名) = ග්වසභාති = ග්වසජනස්ය. 最下層の人々.	ච්වසකාඩ [vē̄səsa'p'i:əp] (p. vassa + bhāva) (名) 降雨のあること.
ච්වස [vē̄sə'sa:l] = ග්වස.	ච්වසමාත්‍ර [vē̄səsa'mi:ət] (p. vassa + s. mātra) (名) 雨量計.
ච්වසභාති [vē̄sə'sa:l'a:cī:ət] (p. vasala + jāti) . = ග්වස.	ච්වසමාත්‍රවිධි [vē̄səsa'mi:ətra'vi:t'i:] (p. vassa + s. mātra + vidhi) (名) 雨量測定法.
ච්වසජනස්ය [vē̄sə'sa:l'a:mānuh] (p. vasala + manussa) . = ග්වස.	ච්වස්වාහක [vē̄səsa'vē̄sə'li:əha:, -ha'ka:] (p. vassa + valāhaka) (名) ①雨の神. ②雨雲.
ච්වසී [vē̄sə'sa:li:] (p. vasalī <vasala>) . (ච්වසීの女性形).	ච්වස්සමායි [vē̄səsa'sa'mai] (p. vassa + samaya) . = ග්වසකාල.
ච්වසිත්ත [vē̄sə'sa:və̄at] (p. vasa + vattana) (名) 支配力. 権力.	ච්වසා [vē̄səsa:] (p. vassā <vassa>) (名) ①雨. ②雨期. ③雨安居. ④(王. 坊) ~才(= 雨安居をすごした回数).
ච්වසිත්ත [vē̄sə'sa:və̄tai] (p. vasa + vattī <vattin>) (名) ①自己の権力をふるう人. 独裁者. ②悪他人を自己の権力に従わせる人. 独裁者. ②悪魔.	※ ග්වස・ච්වස 雨安居をする.
ච්වස [vē̄sə'sa:] (ps. vasā) (名) 皮脂. (形) 皮脂性の.	※ ග්ච්ච・ච්ච ග්ච්ච 雨期.
ච්චග්ච්ච [vē̄sə'sa:kra:nt'əi] (s. vasā + granthi) (名) 皮脂腺.	※ ග්ච්ච・ච්ච → ග්ච්ච ග්ච්ච・ච්ච 先輩の僧.
ච්චික [vē̄sə'se:ka:] (p. vasā + ika) (名) (化学) ステアリン.	※ ග්ච්ච・ච්ච ග්ච්ච 安居に入る/が始まる.
ච්චිකාසා [vē̄sə'se:ka'ki:a] (p. vasā + ika + agāra / āgāra) (名) ステアリン製造工場.	※ ග්ච්ච・ච්ච ග්ච්ච 安居があける.
ච්චිඛ [vē̄sə'so:t'i:a] = ග්ච්චිඛ.	※ ග්ච්ච ග්ච්ච・ච්ච ග්ච්ච 安居が終ること.
ච්චිඛ [vē̄sə'sont'e:a'rī:a] = ග්ච්චිඛ.	※ ග්ච්ච ග්ච්ච・ච්ච ග්ච්ච 安居を行うこと.
ච්චිඛ්ති [vē̄sə'so:mē:dēi, -tēi] (s. vasu +	※ ග්ච්ච・ච්ච ග්ච්ච 安居をする.

て本堂で灯すために僧に獻じる)。

*雨期 [vassāna] 雨期。

*水田 [vassa] 水田。雨期に作る水田。

*年齢 [vassa] (僧の生れてからの年齢と出家してからの年数)。

雨季 [vassāna] (p. vassāna) =
雨季。

雨季期 [vassāna-kāla] (p. vassāna +
kāla) = 雨季期。

雨季期 [vassāna-rā-dēw] (p. vassāna
+ s. rātu) (名) = 雨季 = 雨季期
= 雨季期。雨期 (= 太陰暦による季節), 即ち, 寒季:「寒」,
暑季:「暑」, 雨季:「雨」の3季のひとつ。
月の月, 閏年の場合は月の下弦1日から月の満月の日まで
の4か月)。

雨季期半 [vassāna-sa-mai] (p.
vassāna + samaya) = 雨季期。

雨季期編年史 [vassāka-pravacan] (p.
vassika + pravacan) (名) 編年史。編年記録。

雨季期半着 [vassēka-sa-deka] (p.
vassika + sātikā) (名) レインコート。

雨安居 [vassō-pa-na-yīka] (p.
vassa + upanāyika) (名) ①雨安居が近い日。
②(特に) 雨安居に入る前日。

雨量 [vēha-dā, -tā] (s. vahatī) (名)
川。

雨搬 [vēha-nēkam] (p. vahana +
kamma) (名) = 雨搬。運搬。運ぶこと。

雨搬 [vēha-nēkac] (p. vahana +

kicca) = 雨搬。

男 [virā] (ok. vā 「男奴隸」) (代) (3人称)。あいつ。あれ。それ。(←物や事柄をさす。人に使うとあまり丁寧でない)。子供が騒いでいるさい。子供は子供同士で遊ぶ。この丘は勾配が急だ。私を泥棒と間違えるなんてひどい話だ。我慢にも限度がある。もっともな話。なるほどと思う。口で言うだけなら簡単だ。

彼 [bhū] まさか! (= それは前例がない)。まさか彼が人の物を盗んだなんて!。

彼自身 [bhū] ①彼自身。②彼。

あなた [bhū] あなた (←妻が夫に)。

浮き稻 [bhū] → 浮き稻。浮き稻。= 浮き稻。浮き稻。= 浮き稻。浮き稻。= 浮き稻。浮き稻。浮き稻。浮き稻 (←大水の時期に植える稻で水が増水するに従い茎がどんどん成長する。まずい)。

お前 [bhū] お前 (←夫が妻に)。

お前 [bhū] お前 (←夫が妻に)。

越す [va:] (動) 追い越す。(音) (赤ん坊の泣

き声). (エ) ①→^०କାରଣ୍ସ. ②→ମାନ୍ସ. ③→

(t. ଓା: wā:←ତୋରା). →କ. ④→
ରମ୍ସ. ⑤→କି. ⑥→କା. ୩. ୪.

ରମ୍ସ. ୫. 前の車を追い越す。

*କାରଣ୍ସ. ୫. =କାରଣ୍ସ. ୫.

*କାରଣ୍ସ. ୫. =କାରଣ୍ସ. ୫. 追い越す。
(କାରଣ୍ସ. ୫. が普通).

କାରଣ୍ସ [va: rō:ŋ] (cf. t. ବାଂଗିଏ: wā:ŋ ro:ŋ) (名) 本日終了 (←映画／演劇／映画館で).

କାରି [vē:ə] (動) ~し／をまちがえる。 (形)
よく覚えていない。 うろ覚えの。

*କାରି. ସମ୍ବିଳ �頭／考えが混乱する。

*କାରି. ସମ୍ବିଳ 道を間違える。

*କାରି. ସମ୍ବିଳ 言い間違える。

*କାରି. ସମ୍ବିଳ 依然とする。

କାରକର୍ଷ [vakka:ŋ] =କାରଣ୍ସ.

କାରଣ୍ସ [va:kɔ:ŋ] (f. vacance) =କାରକର୍ଷ。
(名) 休暇。

*କାରଣ୍ସ. ୬. 夏休み。

*ରମ୍ସ. ୧. କାରଣ୍ସ 休暇。

କାରକର୍ଷର୍ମୟ [vi:əka:ce'rē:pa:əh, -p̄:əh] (p. vāka+cīra+s. vastra) (名) 麻布。

କାରସମ୍ବାନ୍ସ [vaksaj] (f. vaccin) (名) ワクチン。

କାରି [vi:ək'ya:] (ps. vākyā) (モ) ①語。 ②文。

କାରିକାନ୍ଦ [vi:ək'ya:k'an] (ps. vākyā+khaṇḍa) (名) 段落。 改行してインデントした行。

କାରିପାରେନ୍ସ [vi:ək'ya:pa're:vəet] (p. vākyā

+parivattana) (名) 翻訳。

କାରିପଲାସ [vi:ək'ya:vipalla:h] (p. vākyā +vipallāsa) (名) 特有語法。 慣用表現。

କାରିପଲ୍ସ [vi:ək'ya:sap] (s. vākyā+śabda) (名) 語彙。 用語。 単語。

କାରିପଲମ୍ବନ୍ସ [vi:ək'ya:sambandha] (s. vākyā+sambandha) (名) シンタックス。

କାରିପଲମ୍ବନ୍ସାଶ୍ରା [vi:ək'ya:sambandha+sāstra] (s. vākyā+sambandha+sāstra) (名) 統語論。

କାରିପାଶ୍ରା [vi:ək'ya:sā, -sa:] (s. vākyā+arpīsa) (名) (名詞。 動詞) 句。

କାରିପାରମ୍ପର୍ମୟ [vi:ək'ya:rəm, -ramp'ča:] (ps. vākyā+ārambha) (名) (文法) 主語を示す助辞。

କାରା [vi:əki:rə] =କାରା.

କାରା [vi:əki:rəu] (s. vāgāru) =କାରା.

(名) ①契約違反。 ②契約違反者。 約束を守らない人。

କାରାର୍ମୟ [vi:əku'rī:ə] (ps. vāgurā) (名) 漁網。

କାରାର୍ମକ [vi:əku'rū:k] (ps. vāgurā+ika) (名)
網を使って漁をする人。

କାରାର୍ମକା [vi:əku'rī:kə:] (ps. vāgurā+ika<ika). (କାରାର୍ମକの女性形)。

କାରିମ [vi:ək'mūn] (s. vāgmin) (名) ①演説者。 講演者。 ②話の上手な人。 能弁家。 (形)
話の上手な。

*କାରିମ. ସମ୍ବିଳ ଧ雄弁家。

କାରିମିନ୍ଦ [vi:ək'mī:nī] (s. vāgmin<vāgmin) .
(କାରିମିନ୍ଦの女性形)。

କାରି [vi:əŋ] (形) ①曲った。 湾曲した。 ②遠回

- りの（道）。③悪い。正しくない。邪悪な。
- （動）避ける。よける。遠回りする。（エ）→
カシ・リ。カシ・リムヤ 岬を回る。
- *カシ・カヌ →キムヤ・カシ・カヌ ほのめかす。遠回しに／それとなく言う。
- *カシ・ム・カシ 避ける。よける。言を左右にしてその場を逃れる。回避する。
- *カシ・カシ 遠回り／回り道／迂回する。
- *キムヤ・カシ 遠回しに／それとなく言う。
- *カシ・カシ ①遠回りの道。回り道。迂回路。②
カシ・カシ 遠回しの手段。
- *ムヂタ・カシ 非公式文書。口上書（←外交の）。
- *カシ・カシ 遠回しにいう。
- *カシ・カシ （物／心が）曲がった。
- *カシ・カシ 回避する。
- *ムヂ・カシ =ムヂ・バシタ・バラン・カシ。回りくどく／遠回しに言う。
- カシ・リ [virəŋ̥ veɪ] (形) ①素早い。ぱっと動く。軽快な。②機知／とんちのある。機転のきく。賢い。聰明／機敏な。③上手な。
- *ムヂ・カシ・リ 頭の切れる。
- カシ [va:ŋ̥] (動) ~に対して権力を行使する／ふるう／宣言する。（この土地は）自分のものだと宣言する。（エ）①→カシ・カシ。②→カシ・カシ。
- *カシ・チ （自ら開墾した土地を自らのものと宣言する）。
- *カシ・ヌ ①自分の権威／権力を広げる。②自分ひとりが目立とうとする。
- *カシ・ムヂ 言葉で相手をねじ伏せる。
- *カシ・ムヂ・カシ 権力をふるう／で従わせる。
- カセ [vir:əc] (動) 握き均して薄く平らにする。（干してある物をよく乾くように）広げる。
- *カセ・カセ =カセ・カセ。広げて平らに均す。
- *カセ・カセ =カセ・カセ。
- カセカ [vir:əca:, -ca:kə] (ps. vācaka) (名)
- ①(文法) 態。②話す人。講演者。
- カセカパラサ [vir:əca:kəpalla:h] (p. vācaka + pallāsa) (名) (文法) 態の変化。
- カセカシカ [vir:əca:sək, -se:kə] (p. vācasika) (形) ①言葉に関する。②言葉による。
- カセカシカカム [vir:əca:səkəkam] (p. vācasika + kamma) (名) 言葉によって行われたこと。
- カセカ [vir:əca:] (ps. vācā) (名) (話した) 言葉。
- *カセ・ムヂ・カシ・ムヂ (ムヂ) 言葉づかいがいい。
- *カセ・ムヌガス: わいせつ／粗野な語。
- *カシ・ムヂ・カシ 口頭練習。
- *カシ・カセ =カシ・ムヂ。言葉を発する。
- カセカ [vir:əca] 言う。
- *カシ・カセ 声を出す。話す。言う。
- *カシ・カセ・ミセ・ウ 小声で言う。
- カセカ [vir:əca] 言う。
- *ムヂタ・カセ やさしい丁寧な言葉を使う。
- カセカム [vir:əca:kam] (p. vācā + kamma) (名) 言葉によって行われたこと。
- カセカヌラッキ [vir:əca:nū'rəakk'e:ni:] (p. vācā + anurakkhin<anurakkhin>)。（カセカヌラッキの女性形）。
- カセカヌラッキ [vir:əca:nū'rəakk'e:i] (p. vācā +

anurakkhi<anurakkhin) (名) = ກ່າວະຮັກຝູ.

言葉を慎重に選んで正しく話す人。

ກ່າວະຮັກຝູ [vi·əca·nū·rēə] (s. vācā + anurakṣ). = ກ່າວະຮັກຝູ.

ກ່າວະຮຍົມາຕ [vi·əca·paiya·p'i·əp] (p. vācā + peyya + bhāva) (名) 言葉使いの美しさ。

ກ່າວະລາ [vi·əca:l] (s. vācāla) (形) お喋りな。話し好きの。(名) ①話しの上手な人。②思い付くまま何でもしゃべる人。

ກ່າວະລີລາສ [vi·əca·vī·lī·əh] (p. vācā + vilāsa) (名) 句。

* ກ່າວະລີລາສ · ກ່າວະລີລາສ ສັບ 副詞句。

* ກ່າວະລີລາສ · ລາສືຕ ことわざ的表現。

* ກ່າວະລີລາສ · ສັດຕ 接続詞句。

* ກ່າວະລີລາສ · ພາຍຕິບັດ 前置詞句。

ກ່າວະສິນິຫຼຸດ [vi·əca·se·lūt] (p. vācā + siliṭṭha) (名) = ຖຸ່ນສິນິຫຼຸດ. 分かり／話しやすいように語句を並べかえる／言い換えること。

ກ່າວີກ [vi·əcək] (s. vācika) (名) ①伝言。②知らせ。

ກ່າວີກບາດ [vi·əce·ka·bat] (s. vācika + pattra) (名) 手紙。文書。

ກ່າວີກບາກ [vi·əce·ka·ha·rā, -rē·ka] (s. vācika + hāraka) (名) = ກ່າວີກບາກ. 郵便配達夫。

ກ່າວີກບາກົມ [vi·əce·ka·ha·re·ka:] (s. vācika + hārikā<hāraka). (ກ່າວີກບາກົມの女性形)。

ກ່າວີກບາກົສ [vi·əce·ka·ha·re·ni:] (s. vācika + hārin<hārin). (ກ່າວີກບາກົມの女性形)。

ກ່າວີກບາກ [vi·əce·ka·ha·rā] (s. vācika + hārin) . = ກ່າວີກບາກ.

ກ່າວີສ [vi·əci·ni:] (ガビの女性形) . = ຕາວີສ.

ກ່າວີ [vi·əci:] = ຕາວີ.

ກ່າວົກກາວ [vi·əna·vī·ə, -rēə] (s. vāṇa + vāra) (名) 矢を防ぐもの。鎧。盾。

ກ່າວົກຜ [vi·əneç] = ຕາວົກຜ.

ກ່າວົກຜູດ [vi·əneç] = ຕາວົກຜູດ.

ກ່າວົກຜູດກົມ [vi·ənicce·ə·kam] = ຕາວົກຜູດກົມ.

ກ່າວົກຜູດກາວ [vi·ənicce·ə·ka:] = ຕາວົກຜູດກາວ.

ກ່າວົກຜູດບັຕ [vi·ənicce·ə·bat] (p. vāṇijā + s. pattra) (名) 商業手形。

ກ່າວົກຜູດບັຕສູກ [vi·ənicci·ənu·pəən] (p. vāṇijā + anubandha) (名) 通商担当官(←大使館の)。

ກ່າວົກຜູດຈູດ [vi·əneç] = ຕາວົກຜູດຈູດ.

ກ່າວີ [vi·əni:] (s. vāṇi) (名) ①言葉。②言葉の美しい女性。③サラスヴァティー女神。

ກ່າຕ [vi·ət, vi·əta?] Ⓐ [vi·ət] (動) ①(土地／領土を) 拡大／拡張する。(道幅を) 広げる。②(cf. t. ວາຕ : wā:t). (舟を) 潜いで右に向きを変える。Ⓑ [vi·əta?] (ps. vāta) (名) ①風。②空気。③霧囲気。 ກ່າຕ·ໂຈ່ງ 拡張する。

* ກ່າຕ·ໜ້າ より高い地位を求める。

* ກ່າຕ·ຜ 領土を拡張する。

* ກ່າຕ·ໂກ → ກ່າຕ·ໂກ·ໂຄ ພະ ພະ 水を搔いて舟を(目的地に)入れる。 ກ່າຕ·ໂກ·ໂພ ພະ 水を搔いて舟を出す。

* ກ່າຕ·ໃໝ·ໃບດຸນ 領土を拡張する。

* ກ່າຕ·ມ້າ ①顔を広げる。有名になる。③権力

を広げる。	(名) = វាត់វាគ = វាតាពាណ . (目まいが
※ វាត់វាគបេលខា (船が) 針路変更をする。	して倒れること).
※ វាត់សំដី 口で自分の考えを押し付ける。	វាតកម្ម [vī·əta?p̄·eɪ] (ps. vāta+bhaya) (名)
※ វាត់សំណាត់ 権力を広げる。	風害.
※ ជំណើនារ៉ា.វាត់ទីន.សម្បទ្រ 海進.	វាតមណ្ឌលភក [vī·əta?mɔəndleə?li?ka:] (p. vāta+maṇḍalikā) (名) 龍巻. 旋風.
※ ជំណាក់.វាត់ 粗放的農業.	
វាត់ [vəat] (cf. t. វត្ថុ: wāt) (動) ①(長 い物の先端を上げる). (鞭を) 振り上げる. 振り回す. (釣竿を) ぐいとあげる. (釣糸を 投げるために釣竿を) ふる. (刀を) 横になぐ. (尾を) 振る. ②(វត្ថុが正しい).	វាតូម្រួគ [vī·əta?mrwuk] (s. vāta+mrga) (名) シカ.
※ វាត់វិកម្ម.មក.វិញ្ញុ 反発する.	វាតូរោក [vī·əta?ro:k] (ps. vāta+rogā) . = វាតូរាជិត .
※ សុវត្ថ.វាត់ (釣竿) (←グイと引いて魚を 引っ掛ける).	វាតូរហាយក [vī·əta?və?li?ha?-, -ha?ka?] (p. vāta+valāhaka) . = វាតូរាយក .
※ អក្សរ.វាត់ 走り書き. 草書.	វាតូវេក [vī·əta?vé:k] (ps. vāta+vega) (名) 風の強さ／勢い.
※ អក្សរ.វាត់ (罫) (←ぐいと上に跳ね上げ て引っ掛ける).	វាតូអាទិ [vī·əta?a:t] = វាតូអាទិ .
វាត់ [vat] (f. watt) (名) ワット (←電力の 単位).	វាតូអាទិ [vī·əta?a:t] = វាតូអាទិ .
※ អក្សរ.វាត់ 電力.	វាតូអាទិ [vī·əta?p̄·a:t] = វាតូអាទិ .
វាតូកូល [vī·əta?kul] (s. vāta+gulma) (名) 竜巻.	វាតូលា [vī·əto?la:] (s. vātula < vātula) . (វាតូលា の女性形).
វាតូលោះ [vī·əta?lendə?] (p. vāta+aṇḍa) (名) (病気) (←睾丸が腫れる).	វាតូលី [vī·əto?lēi] (s. vātuli < vātula) . (វាតូលី の女性形).
វាតូបក្សី [vī·əta?bakk'sei] (s. vāta+pakṣī < pakṣin) (名) ツバメ.	វាតូយា [vī·ət'ya:] (s. vātyā) (名) ①嵐. 竜 巻き. ②風.
វាតូបាន [vī·əta?ba:n] (ps. vāta+pāna) (名) 窓.	វាតូ [vī·ət] (ps. vāda) (ok.) = វាត់ . (名) 話した言葉.
វាតូរូប [vī·əta?p̄oə] (s. vāta+varṣa) (名) 風と雨. 風雨.	※ វាតូ.រឹងធម 暗黙の (implicit) .
វាតូពាជិត [vī·əta?p̄·yī·ət'i?] (ps. vāta+vyādhi)	វាតូែ [vī·əte?ə?] = វាត់ .
	វាតូក [vī·əte?ə?ka?] (s. vādaka) (名) 音楽

家。

वादनकम् [vī·ātē·ā·nē·ā·kam] (p. vādana + kamma) (名) 演奏。

वादनियम् [vī·ātē·ā·ni·yōm] (ps. vāda + niyama) (名) 言葉偏重主義。

वादप्रतिवाद [vī·ātē·ā·pa·de·vī·āt] (p. vāda + paṭivāda) (名) = वादप्रतिवाद。①論争。②討論。

वादप्रतिवाद [vī·ātē·ā·pra·te·vī·āt] (s. vāda + prativāda)。= वादप्रतिवाद。

वादयुद्ध [vī·ātē·ā·yut] (ps. vāda + yuddha) (名) 論争。討論。

वादसिल्प [vī·ātē·ā·śalpa] (s. vāda + śilpa) (名) 雄弁術。話術。修辞。レトリック。

वादादि [vī·āt·ā·t] (p. vāda + ādi) = वादादि = वादादि。 (動) = वादादि = वादादि。①目立つように真っ先に口を開く。②権力／影響力を得ようとする。

वादादि [vī·āt·ā·t] = वादादि。

वादादि [vī·āt·ā·t] (s. vāda + ādya) = वादादि。= वादादि。

वादानुवाद [vī·āt·ā·nu·vī·āt] (s. vāda + anuvāda) (名) 議論。論争。

वादिका [vī·ātī·ka] (s. vādikā < vādaka)。 (वादिकःの女性形)。

वादिनी [vī·ātī·ni] (ps. vādinī < vādin)。 (वादिनीの女性形)。

वादि [vī·āti] (ps. vādī < vādin) (名) ①語る人。②討論者。

वाद्युतिस्त्रूप [vī·āt·yē·ā·trūph] (s. vādyā + drṣṭi) (名) 楽典。

वाद्यूतिस्त्रूप [vī·āt·yē·ā·trūph] (s. vādyā + p. bhaṇḍa) (名) ①樂器。②オーケストラの樂器 1 握りい。

वाद्यमादा [vī·āt·yē·ā·mat] (s. vādyā + mada) (名) 音楽愛好家。

वाद्यसांख्य [vī·āt·yē·ā·sa:h] (s. vādyā + sāstra) (名) 音楽学。

वान् [vān] = वान्。

वान् [van] (エ) → स्वान् · वान् = स्वान् · वान्。

वानः [vī·ānē·ā?] (ps. vāna) (名) ①煩惱。②織機。

वानर [vī·ānā·c:] (ps. vānara) (名) サル。

वानरजाति [vī·ānē·ā·rē·ā·ci·āt] (ps. vānara + jāti) (名) (動物学) 靈長類。

वानरसत्त्व [vī·ānē·ā·rē·ā·sat] (s. vānara + sattva) (名) (動物学) 靈長類の動物。

वानरित् [vī·ānē·ā·rē·ā·rit] = वानरित्。

वानरि [vī·ānē·ā·ri:] = वानरि。

वानरित् [vī·ānē·ā·rē·ā·rit] = वानरित्。

वानराम् [vī·ānē·ā·rē·ā·ram] = वानराम्。

वानस्पति [vansp̄i] (c. 芫荽 L) (名) = वानस्पति。

वानस्पति [vansp̄i] (c. 芫荽 L) (名) = वानस्पति。セリ科コエンドロ属コエンドロ, Coriandrum sativum (S)。セリ科コエンドロ属, Coriandrum testiculatum (H)。

वापि [vāp̄] (副) ずしりと (重い)。

वापि [vap] (cf. t. वापः wāp) (副) ぱっと (つかむ)。びかっと (光る)。 (音) ぱくり (と噛む)。

वापि [vī·āp̄ai] (s. vāp̄i) (名) 池。

वापि [vī·āp̄] (エ) → वापि, वापि。

वामलूरा [vī·āmē·ā·lu:] (s. vāmalūra) (名) =

ゞゞガ. 蟻塚。

カム [viri, vai] = フ (話)。 (動) ①殴る
(←棒／げんこつで)。 (鐘を。 棒で太鼓を)
叩く。 (風が) 吹きつける。 (鞭で。 時計が3
時を。 電報／釘／タイプを) 打つ。 ②攻撃する。
襲いかかる。 ③ (ワックス／靴墨を) 塗る。
(靴を) 磨く。 ④値切る。 ⑤ (意味を) 分析す
る。 ⑥ (卵／クリームを) 泡立てる。 ⑦ (価格
を) 見積もる。 ⑧ (門を) 掛ける。 カム。
ヅ・ジンガ 鞭で3回叩く。 カム・スル 太鼓
を叩く。 カム・ヲノル・キ・スル 死ぬまで
殴る。 カム・マカラ・ル・ツバル 建物を破壊す
る。

※カム・ムタガ 略奪する。

※カム・ムタガ びょんびょん跳んで踊って狩
りをしている様子をする。

※カム・ムタガ・ミタガ ちらっと流し目を送る。
ウインクする。

※カム・ムツム → ミヤヤ・カム・ムツム (互
いに自分が相手より優っているとほのめか
してしゃべる)。

※カム・ミツ・タツ ホッキスで綴じる。

※カム・ミツ・ミツ ピー玉／ホッケーをする。

※カム・ミツ・ル・ツバル ポロ／ホッケーをする。

※カム・ミツガ・ミツガ 絵を正方形に区割りする
(←模写するため)。

※カム・ミツ 包囲する。

※カム・ミツ びしりと叩く。

※カム・ミツ びしりと叩く。

※カム・ミツ・バガタ 墨糸で直線を引く。

※カム・ミツ・ルス 電報を打つ。

※カム・ミツ 激しく闘って殺し合う。

※カム・ミツ 武術を使う。

※カム・ミツ (進軍) 銅鑼を叩く。 (攻撃の)
合図をする。

※カム・ミツガ 拍子／リズムをとる。

※カム・ミツ・ムツ ①(相手が沢山話したこと
の最後の部分だけを繰り返して返事する) (←
表面は賛成しているかのように返事するが実は
そうではない)。 ②上げ足をとる。

※カム・ミツ 攻め込む。

※カム・ミツル 叩き壊す。

※カム・ミツル (卵を) といてかき混ぜる。

※カム・ミツル ミツルで叩いてゾウを進ませる。

※カム・ミツル・ツ ツ ティプをうつ。

※カム・ミツル・ミタガ 釘を打つ。

※カム・ミツ 何回も殴る。 乱暴／暴行する。

※カム・ミツ・ミツ・ミタガ 殴ったり蹴ったりする。

※カム・ミツ ひどく殴る。

※カム・ミツ 叩いて真っすぐにする。

※カム・ミツル ①価格を見積もる。 ②値をつけ
る。 (土地／家屋を) 評価する。

※カム・ミツル・ミタガ 軽視する。 価値を低いと
する。

※カム・ミツ・ミツ 1対1で殴り合う。

※カム・ミツ 殴り返す。 反撃する。

※カム・ミツ・ミツ・ミツ 反撃する。

※カム・ミツ・ミツ 殴り合う。

※カム・ミツル・ミツル テニスをする。

△ミツル・カム・ミツル・ミツル テニスコート。

※カム・ミツル・ミツル・カム 電報を打つ。

※カム・ミツル・ミツル 電話する。

- ※**କ୍ରାନ୍ତିକା** 鉛の封印をする。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** 空振りする。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** =**କ୍ରାନ୍ତିକାର୍ଯ୍ୟ**. 商品の値段を値切る。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** (軍が) 攻め込む。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କମାର୍ଯ୍ୟ**.**କର୍ତ୍ତା** (うまくいっている他人の仕事を妨害するような言動をする)。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** =**କ୍ରାନ୍ତିକାର୍ଯ୍ୟ**. 電報を打つ。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କର୍ତ୍ତାର୍ଯ୍ୟ**.**କର୍ତ୍ତାର୍ଯ୍ୟ** テレタイプを打つ。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** 産卵する(←魚が)。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** (釘を) 斜めに打つ。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** 線を引く。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** テニスをする。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** 叩き壊す/割る。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି**.**ବ୍ରାହ୍ମିକ**.**ରବସୁ**.**ନନ୍ଦ** =**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି**.**ବ୍ରାହ୍ମିକ**.**ବ୍ରାହ୍ମିକ**.
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** 叩いて懲らしめる。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** 襲う。攻撃/襲撃する。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କର୍ତ୍ତାର୍ଯ୍ୟ**.**କର୍ତ୍ତାର୍ଯ୍ୟ** 奇襲する。電撃的攻撃をする。揃って一度に攻め込む。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କର୍ତ୍ତାର୍ଯ୍ୟ**.**କର୍ତ୍ତାର୍ଯ୍ୟ** 小競り合いをする。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** (王)死ぬ。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** 図面を描く。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** 襲って強奪する。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** 2つの物を打ち付ける。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି**.**ବ୍ରାହ୍ମିକ**.**ବ୍ରାହ୍ମିକ** =**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି**.**ବ୍ରାହ୍ମିକ**.**ରବସୁ**.**ନନ୍ଦ**. 自分の家族やグループの秘密を漏らして名声を台なしにする。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** 上から一面に張って補強/修理する。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** **କିମ୍ବା** **କିମ୍ବା** **କିମ୍ବା** を弾く。
- △**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** **କିମ୍ବା** **କିମ୍ବା** を弾くためのばち。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** 天井をつける。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** 強く叩く。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ** 型で打ち抜く。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** ピアノを弾く。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** タイプを打つ。
- △**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** タイピスト。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** リベットを打つ。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି**.**କାନ୍ଦି** 1回だけする。**କାନ୍ଦି**.**କାନ୍ଦି**で1回こつんと殴る。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି**.**କାନ୍ଦି** 激しい一撃を加える。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** ①(時計が) 時を打つ。②→**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି**~ (時計が) ~時を打つ。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** (夜警が) 時刻を知らせるために鐘を叩く。
- △**କାନ୍ଦି**.**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** (鐘)(←夜警が時刻を知らせるために叩く)。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** (鞭で) 叩いて千切る。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** ①**କାନ୍ଦି**に縛って叩く。②ひどい目にあわせる。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** 攻撃する。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** 1列全部殴る。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** 攻撃/襲撃する。**କାନ୍ଦି**.**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** 攻撃する。
- △**କାନ୍ଦି**.**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି**.**କାନ୍ଦି**.**କାନ୍ଦି**.**କାନ୍ଦି** 攻守同盟。
- ※**କ୍ରାନ୍ତିକାର୍ଯ୍ୟ**.**କାନ୍ଦି** 数字を書く。数字を書いて計算

- する。 (←占い師が占うためのも)。
- ※କାର୍ଯ୍ୟ.ରିଧାତ.ସ୍ଵାପ めちゃくちゃに傷めつける。
- ※କାର୍ଯ୍ୟ.ପ୍ରମାଣ 激しく戦って入り／攻め込む。
- ※କାର୍ଯ୍ୟ.ପାର୍ଟି バドミントン。
- ※କାର୍ଯ୍ୟ.ଇନ୍ତରଫାର୍ମ 意味を考える／解釈する／解明する。
- ※କାର୍ଯ୍ୟ.ଇନ୍ତରକିଂପିକ.ପିକିକ (文の)意味を考えるがわからない。意味が解明できない。
- ※କାର୍ଯ୍ୟ.ପୁରୁଷାତ୍ମକ.କର୍ତ୍ତବ୍ୟ 僧の昼食を知らせる太鼓を叩く (←寺で)。
- ※କାର୍ଯ୍ୟ.ପିଲାସ୍ଟିର୍ରିପ୍ରିଣ୍ଟିଂ タイプで原紙を切る。
- ※କାର୍ଯ୍ୟ.ରେସଲାକ୍ଟର.ରେଡିଶ୍ନ 靴を磨く。
- ※କାର୍ଯ୍ୟ.ପ୍ରାଣ あてずっぽうで言う。
- ※କାର୍ଯ୍ୟ.ଫର୍ମଲିଟ୍ରିପ୍ଟିଙ୍ଗ タイピスト。
- ※କାର୍ଯ୍ୟ.ଫର୍ମିଟ୍: 占う。
- ※କାର୍ଯ୍ୟ.ଫିଲିଂ (下心があって、ごまかしで) 心安そうに振る舞う。
- ※କାର୍ଯ୍ୟ.ପ୍ରାଣ =ହିନ୍ଦୁଚିନ୍ତନ.ପ୍ରାଣ. 気取る。格好をつける。
- △କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.ଫର୍ମଲିଟ୍ରିପ୍ଟିଙ୍ଗ えせ学者。
- ※କାର୍ଯ୍ୟ.ପ୍ରାଣ.ପିଲାକ: 知った振りをする。学者ぶる。
- ※କାର୍ଯ୍ୟ.କାର୍ଯ୍ୟ →ହିନ୍ଦୁଚିନ୍ତନ.ପାର୍ମାଯ.ରାଜ୍ଯ.
- କାର୍ଯ୍ୟ.କାର୍ଯ୍ୟ 八つ当たりする。
- ※କାର୍ଯ୍ୟ.କାର୍ଯ୍ୟ 恨んでいていつか殴ってやろうと思っている。
- ※କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.କାର୍ଯ୍ୟ 打楽器。
- ※କାର୍ଯ୍ୟ.କାର୍ଯ୍ୟ 金を気前よく使う。あちこちで金を使う。 (←無駄とは限らない)。
- ※କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.କାର୍ଯ୍ୟ 思慮なくふんだんに支出する。
- ※କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.କାର୍ଯ୍ୟ 浪費する。
- ※କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.କାର୍ଯ୍ୟ 金を浪費する。
- ※କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.କାର୍ଯ୍ୟ 金を浪費する。
- ※କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.କାର୍ଯ୍ୟ 金をやりくりして使う。
- ※କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.କାର୍ଯ୍ୟ =କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.କାର୍ଯ୍ୟ 考えなしに使う。浪費する。
- ※କାର୍ଯ୍ୟ.କାର୍ଯ୍ୟ 取り囲んで攻撃する。
- ※କାର୍ଯ୍ୟ.କାର୍ଯ୍ୟ (植) ヒポクラテア科, Salacia sp. (S).
- ※କାର୍ଯ୍ୟ.କାର୍ଯ୍ୟ シャトルコック (←バドミントンの)。
- ※କାର୍ଯ୍ୟ.କାର୍ଯ୍ୟ 泡立てた卵。
- ※କାର୍ଯ୍ୟ.କାର୍ଯ୍ୟ ①押し寄せる。襲う。②取り囲んで攻める。
- କାର୍ଯ୍ୟ [vai:] (エ) (t. କାର୍ଯ୍ୟ : wa:i). ①→କାର୍ଯ୍ୟ.
କାର୍ଯ୍ୟ. ②→କାର୍ଯ୍ୟ.କାର୍ଯ୍ୟ.
- କାର୍ଯ୍ୟଦାଳ୍ପା [vି.ୟେଦେଅନ୍ତାନ୍ତା] (s. vāya + daṇḍa) (名)織機。
- କାର୍ଯ୍ୟଦାଳ୍ପା [vି.ୟେଦେଅନ୍ତାନ୍ତା] (s. vāya + bhaṇḍa) (名)織物。
- କାର୍ଯ୍ୟଦାଳ୍ପା [vି.ୟେଦେଅନ୍ତାନ୍ତା] (名)紡績工場。
- କାର୍ଯ୍ୟକାର୍ଯ୍ୟ [vି.ୟେଦେଅନ୍ତିକିର୍ତ୍ତା] (s. vāya + agāra / āgāra) (名)織物工場。
- କାର୍ଯ୍ୟକାର୍ଯ୍ୟ [vି.ୟେଦେଅନ୍ତିକିର୍ତ୍ତା] (p. vāyanīya < vāyati) (形)織ることができる。織物の原料になる。
- କାର୍ଯ୍ୟକାର୍ଯ୍ୟ [vି.ୟେଦେଅନ୍ତାନ୍ତା] (p. vāya + bhaṇḍa) (名)織機。
- କାର୍ଯ୍ୟକାର୍ଯ୍ୟ [vି.ୟେଦେଅନ୍ତାନ୍ତା] (ps. vāya + bhāva)

(名) ①手触り(←織物の). 風合い. ②織物であること. ③(皮膚)組織. (小説の)構成.	वायु [vī·āyu] (ps. vāyu) (名) ①風. ②嵐.
वायुकृष्ण [vī·āyu·kṛṣṇa] = वायुकृष्ण.	वायुकृष्ण [vī·āyu·kṛṣṇa] (ps. vāyu+kr̥ṣṇa) (名) 風(→वायुकृष्ण「三界の煩惱を遠離するための禪觀」).
वायुतेष [vī·āyu·tēṣa] (ps. vāyu+deva)	वायुतेष [vī·āyu·tēṣa] (ps. vāyu+deva) (名) 風の神.
वायुपथ [vī·āyu·patha] (ps. vāyu+patha) (名) 風の道(=空).	वायुतेष [vī·āyu·tēṣa] (ps. vāyu+deva) (名) 風(→वायुतेष「5元素」).
वायुभूति [vī·āyu·bhūti] = वायुभूति.	वायुभूति [vī·āyu·bhūti] (ps. vāyu+bhūti) (名) ①虹. ②電. 蔓.
वायुफल [vī·āyu·phala]	वायुफल [vī·āyu·phala] (s. vāyu+phala) (名) ①虹. ②電. 蔓.
वायुपक्षा [vī·āyu·p'akṣa]	वायुपक्षा [vī·āyu·p'akṣa] (s. vāyu+bhakṣa) (名) ヴァーユパクシャ(=「空気だけで生きている人」. ラーマーヤナ中の人物名).
वायुमण्डल [vī·āyu·māṇḍala]	वायुमण्डल [vī·āyu·māṇḍala] (ps. vāyu+maṇḍala) (名) 風輪(=虚空に浮いていて, この上にवायुमण्डल「水輪」が乗り, 更にその上にवायुमण्डल「金輪」があって, その金輪の上に世界が乗っている).
वायुमय [vī·āyu·maya]	वायुमय [vī·āyu·maya] (ps. vāyu+maya) (名) (自動車の)タイヤ.
वायुरोशा [vī·āyu·rō·śa:]	वायुरोशा [vī·āyu·rō·śa:] (s. vāyu+roṣā) (名) 夜.
वायुवेग [vī·āyu·vēga]	वायुवेग [vī·āyu·vēga] (ps. vāyu+vega) (名) 風のスピード/勢い.
वायुसङ्क [vī·āyu·saṅka]	वायुसङ्क [vī·āyu·saṅka] (s. vāyu+sakha) (名) 火.
वायुसांख्य [vī·āyu·saṁkha]	वायुसांख्य [vī·āyu·saṁkha] (s. vāyu+sāstra) (名) 気体学.
वायुपकरण [vī·āyu·paṅkraṇa]	वायुपकरण [vī·āyu·paṅkraṇa] (ps. vāyu+upakaraṇa) (名) 空気ポンプ(?) .
	वायो [vī·āyō] (p. vāyo<vāyu) (名) ①風. ②嵐.
	वायोक्षेष [vī·āyō·kṣēṣa] (p. vāyo+kṣēṣa) (名) 風(→वायोक्षेष「三界の煩惱を遠離するための禪觀」).
	वायोतिहा॒त् [vī·āyō·ti·hāt] (p. vāyo<vāyu+dhātu) (名) 風(→वायोतिहा॒त्「5元素」).
	वारा [vī·āra] (動) (虫/植物が. 人が手足で) 這う. (名) =वारा.
	※वारा·जाप्ति·उ (力を入れて)のっそりのっそり這う. वारा·जाप्ति·उ कameがのそのそと歩く.
	※वारा·त्रैष्टि (ゆっくりと)のろのろ這う.
	※वारा·त्रैष्टि नのそのそ這う.
	※वारा·त्रैष्टि द這う(←尺取り虫のように).
	※वारा·त्रैष्टि (植物が)根を張る.
	※वारा·त्रैष्टि युっくりゆっくり這う.
	※वारा·त्रैष्टि →[सुरा·वारा·त्रैष्टि] (イネ).
	※वारा·सीपि·रसाय →[सुरा·वारा·त्रैष्टि·रसाय] アリがうじゅうじゅう這っている.
	※वारा·वारा →[वारा·त्रैष्टि·रसाय·वारा] 這いはじめた子.
	※त्रैष्टि·वारा·त्रैष्टि·रसाय·वारा·त्रैष्टि·रसाय 女性の方から気があることを暗に仄めかして男側に求婚させる.
	※रसाय·वारा·त्रैष्टि →[त्रैष्टि·वारा·त्रैष्टि·रसाय·वारा·त्रैष्टि·रसाय].
	वारा: [vī·ārēə] (ps. vāra) =वारा. (名) ①日. ②時.
	※वारा:·वारा·[पञ्च] 会期.

※ <u>វារ់ៗកោល</u> → <u>វិលកោល</u> 延期する。	<u>វិលកោតិ</u> [vī·əri·ci·ət] (ps. vāri+jāti) (名)
※ <u>វារ់ៗគីជី</u> 機会 (occasion)。	= <u>វិលបុណ្ណិ</u> . (水中で生れるもの). 水草.
※ <u>វារបីហេកោល</u> : ①議事日程。②議事のリスト。	魚. 水生動物.
※ <u>វិលកោល</u> : (議題を) 棚上げする。後に延 ばす。	<u>វិលធម៌</u> [vī·əri·t̪i·ənī] (s. vāri+dhāra) . = <u>វិលធម៌</u> .
※ <u>វិលកោល</u> : 延期する。	<u>វិលធម៌</u> [vī·əri·t̪i·ənī] (s. vāri+dhānī) (名)
<u>វារកាលបរិច្ឆេទ</u> [vī·ərē·ka·la·pa·recc·əet] (p. vāra+kāla+pari+cheda) (形) 期限を定めた (?).	水桶. 水タンク. 貯水池.
※ <u>ឃុំមាលកែតិ</u> . <u>វារកាលបរិច្ឆេទ</u> 約束手形 (?).	<u>វិលធម៌</u> [vī·əri·t̪i·ənī] (s. vāri+dhi) . = <u>វិលធម៌</u> .
<u>វារុណា</u> : [vī·ərē·ə·na?] (ps. vāraṇa) (名) ゾ ウ。	<u>វិលធម៌</u> [vī·əri·t̪i·ənī] (s. vāri+nidhi) (名) = <u>វិលធម៌</u> . 海.
<u>វារិលាសិនិ</u> [vī·ərē·ə·vi·lī·əse·ni:] (s. vāra + vilāsinī<vilāsin>) (名) 壳春婦.	<u>វិលធម៌</u> [vī·əri·patha] (ps. vāri+patha) (名) = <u>វិលធម៌</u> = <u>វិលធម៌</u> . 水路. 水のコース. 河 川.
<u>វារិលាសិ</u> [vī·əri·ə·na·səi] = <u>ពារិលាសិ</u> .	<u>វិលធម៌</u> [vī·əri·p̄wantu?] (ps. vāri+bindu) (名) 水滴.
<u>វិលិ</u> [vī·əri·i] = <u>វិលិ</u> .	<u>វិលធម៌</u> [vī·əri·m̄e·ə?] (p. vāri+maggā) . = <u>វិលធម៌</u> .
<u>វិលិកោន</u> [vī·əri·kō·ə] (s. vāri+garbha) (名) = <u>វិលធម៌</u> . 雲.	<u>វិលធម៌</u> [vī·əri·m̄e·ə·se?] (s. vāri+masi) (名) 雲.
<u>វិលិកាប់រ</u> [vī·əri·kō·cə:] (p. vāri+go+cara) (名) = <u>វិលធម៌</u> . ①水生動物. ②魚.	<u>វិលិមាតា</u> [vī·əri·m̄i·əkī·ə] (s. vāri+mārgā) . = <u>វិលធម៌</u> .
<u>វិលិកោន</u> [vī·əri·cə·ə] (s. vāri+cara) (形) 航海 の. (名) = <u>វិលិកាប់រ</u> .	<u>វិលិយេស</u> [vī·əri·ȳən] (s. vāri+yantra) (名) 水ポンプ.
<u>វិលិកាប់រ</u> [vī·əri·cə·ə] (ps. vāri+caraṇa) (名) 航海. (形) 航海の.	<u>វិលិយេន</u> [vī·əri·ȳi·ən] (ps. vāri+yāna) (名) = <u>វិលិកោន</u> . 船. 舟.
<u>វិលិដ្ឋាគោតិ</u> [vī·əri·c̄e·ə·ci·ət] (ps. vāri+ja + jāti) . = <u>វិលិតិ</u> .	<u>វិលិរោត</u> [vī·əri·r̄ət] (ps. vāri+ratha) . = <u>វិលិយេស</u> .
<u>វិលិដ្ឋាគោតិ</u> [vī·əri·c̄e·ə·te·na·ci·ət] (p. vāri+ja+tiṇa+jāta) (名) 水草.	<u>វិលិវោប៉ូកម្ម</u> [vī·əri·vappa·kam] (p. vāri + vappa+kamma) (名) 養殖.
<u>វិលិតិ</u> [vī·əri·ci·ət] (ps. vāri+jāta) (形) 水生の. (名) 水生動物.	<u>វិលិវោប៉ូករា</u> [vī·əri·vappa·kō:] (p. vāri+vappa +kara) (名) 養殖業者.

- విరి** [vīrē] (ps. vāri) = వారి. (名) ①液体.
②水.
- ***వ్రిష్తి.ప్రా.విరి** = స్విష్తి.ప్రా.విరి. (王)
水浴する.
- ***స్విష్తి.ప్రా.విరి** = వ్రిష్తి.ప్రా.విరి.
- విరుణి** [vīrēruṇī] (ps. vāruṇī) = వారుణి.
(名) ①酒. アルコール飲料. (←酒の発明者
とされるవిరుణి:に因む). ②西. ③(27星
宿の第25).
- విరాణమాక్య** [vīrēṇā'vīkya] (s. vareṇa +
vākyā) (名) 何回も繰り返される言葉.
- వాల** [vī'l] (名) 野原. 広野. 原っぱ.
తెగ. పీడ. వాల. లక్షాచ ద. 見渡す限り洪水の水
だ.
- ***వాల. గథాం. రిపా:** 飛行場.
- ***వాల. కమ్పాక్ట** 児童公園. 遊び場.
- ***వాల. కాల** 何もない広野.
- అస్మాచ. వాల. కాల 皆殺しにする.
- ***వాల. ఓస** 頼るところの何もない.
- ***వాల. జ్యాచ** 砂漠.
- ***వాల. క్రింప్స. క్రిష్ట** 井の字の形の野原.
- ***వాల. క్రాట్** 何もなくて平らな野.
- ***వాల. క్లిఫ్** 広々とした平野.
- ***వాల. క్లాచ** 流域.
- ***వాల. డి. స్టోట. స్టోట** 無限に広がる野原.
- ***వాల. ధాయిలా** 露天.
- ***వాల. ప్రా. రెప్ర** 王宮前広場 (←ブノンベン
の).
- ***వాల. (ప్ర) మ్యాం** 駐車場.
- ***వాల. గాల** 平地. 平野.
- ***వాల. లీఫ్** 広くて何もない野原. 広野.
- ***వాల. రిం** 円形競馬場／競技場.
- ***వాల. రిం. మాం. రిపా:** 飛行場.
- ***వాల. రస్ట** ①芝生. ②草原. 野原. ③牧場.
- ***వాల. రిస్** 田.
- ***వాలగాల. వాల** ①戸外. 露天. ②(周りに木
などがない) 見晴らしの良い場所. さえぎる
物のない／ひらけた所.
- ***విశ్వ. వాల** = విశ్వ. సు. (植) トウダイグ
サ科, Aporosa sphoerosperma (S).
- ***వ్రాల. వాల** ①→ వ్రాల. క్రిం. వ్రాల. వాల 野
を越え山を越え(て歩く). ②→ వ్రాల. వాల.
క్రిం. క్రిం. రెప్ర. క్రిం. వ్రాల. వాల.
- ***వె. వాల** 野原.
- ***వాస. వాల. వాస. కాల** ①いたる所に(あ
る. 売っている) (←点的. cf. రెమ్స.
వాస). ②大ざっぱな.
- ***వ్రాం. వాల** 屋根のない車.
- ***వ్రాత. వాల. క్రిం. రెప్ర. క్రిం. వ్రాల.**
వాల 野を越え山を越えて(歩く).
- ***వాల. వాల** とても沢山. ~だらけ. ~ばか
り.
- ***వ్రాస. వాల** 斜面. 準平面.
- వాల** [vā'l] (動) 量る(←量を). (前) ~
になるまでずっと.
- ***వాల. చెందా:** 容量を量る.
- ***వాల. బ్రాట** → స్వాసా. వాల. బ్రాట
(ひとつの行に入る文字数などを考えて原本と
全く同じに書き写す).
- ***వాల. క్రీక** 夜中ずっと. 朝まで.
- ***వాల. క్రీక. వాల. లూప** 終日終夜.
- ***వాల. మాట** → డా. మాట. వాల. మాట やっと

食っていくだけの金。食うのが精一杯の金。

*வால்·வாச இ日中ずっと夕方になるまで。

→வால்·பிள்ளை.

உத்தி·பிள்ளை·வால்·வாச ச早から夕方までずっと。

*வால்·வால் とても沢山。～だらけ。～ばか

り。

*வட்டிக்குக்கள்·வால் 量器。

*வடக்·வால் 量で売る。

*வால்·வால் 沢山残る。

வால் [va:l] (エ) →வால்·வால்.

வால் [val] (音) (投げ捨てる音)。

*வால்·நட வ(ほんと捨てる音)。

வால்: [vi·əlēə?] (ps. vāla) (名) 毛 (←髪も含む)。

வாலகம்ப [vi·əlēə?kamp̡̥əl] (p. vāla +

kambala) (名) 毛織物。

வாலக்கி: [vi·əlēəkk̡̥ə?] (p. vāla + agga) (名) 髮の毛の先。

வாலக்கம்ப [vi·əlēəkk̡̥ə?mat] (p. vāla + agga + matta) (形) 髪の毛の先くらいの細さの／小ささの。

வால்தி [vi·əlēə?t̡̥i:] (ps. vāla + dhi) (名) 尾。

வால்டுர் [vi·əlēə?paθ̡̥ə?] (s. vāla + vastra) (名) 毛織物。

வால்மிகி [vi·əlēə?m̡̥i:k̡̥e?] = வால்மி.

வாலிச்சி [vi·əlēə?v̡̥i:c̡̥eəni:] (p. vāla + vijanī) (名) 獣毛製の払子。

வாலிச்சினி [vi·əlēə?v̡̥e·t̡̥i:n̡̥i:] (ps. vāla + vedhīnī < vedhin). (வாலிச்சிの女性形)。

வாலிச்சினி [vi·əlēə?v̡̥e·t̡̥i:] (ps. vāla + vedhīn) (名) 髪の毛1本にでも射当てるこ

のできる人。

வால்ஸ் [val] (f. valse) (名) ワルツ (←音楽)。

வாலிகா [vi·əli:kā] (p. vālikā) = வாலகா.

வாலிஸ் [va·lih] (f. valise) = வால்ஸ். (名) スーツケース。鞄。

வாலிஸ் [va·li:] = வாலிஸ்.

வாலிரப்புடிய [vi·əlu:k̡̥a?ce·d̡̥ai] = வாலிரப்புடிய.

வாலிகா [vi·əlu:kā] = வாலகா.

வால்மிகா: [vi·əlm̡̥i:k̡̥a?] = வால்மி.

வால்மிகி [vi·əlm̡̥i:k̡̥e?] (s. vālmīki) = வால்மி = வால்மிகி = வால்மි. (名) (人名) ヴァルミー キ (=ラーマーヤナの作者)。

வால [vi·əw] (名) (動物の厚い皮の下の薄い膜)。(表皮の下の) 真皮。

*வார்க்ஸ்·வால ச�帶。腱。

வால் [va:w] (エ) →வால்·வால்.

வால் [vi·əh] (動) ①線を引く。②輪郭を描く。スケッチする。③(手で) ひと搔きする。振り払う。肘鉄砲する。④なぐり書きする。

*வாஸ்·வங்கி あらましを考える。

*வாஸ்·வங்கி →வாஸ்·வங்கி·வாஸ்·வங்கி.

*வாஸ்·வங் (しっ！と手で払う身振りをする)。

*வாஸ்·வங்·வாஸ்·வங்கி →வங்மய, வாஸ்·வங்·வங்கி 身振り入りで話す。

*வாஸ்·வங் 遠回しにいう。 வங்மய.

வாஸ்·வங் ほのめかす。遠回しに／それとなく言う。

அதற்குச் சொல்ல வாஸ்·வங் あれこれ話して話の本

まかせる。	वासुरा [vī·əso:rā] (s. vāsurā) (名) ①夜。 ②女。③大地。
वासरा [vī·əso:rā] (ps. vāsara) = वासरः。 (名) ①日。②昼間。	वासना [vī·əsna:] (वासनाが正しい)。
वासरः [vī·əsa:rā?] = वासरः。	वाहनः [vī·əha:nē?sat] = वाहनः。
वासरसंहारः [vī·əsa:rā?saŋkē?sat] (ps. vāsara + saṅga) (名) 晚。日の出。	वाहनसंघर्ष [vī·əha:nē?sat] = वाहनसंघर्ष。
वासरसंहाराब्हिवाद [vī·əsa:rā?saŋki:əp̄i:vī·ət] (s. vāsara + saṅga + abhvāda) (名) 朝の挨拶をかわすこと。	वाहिनी [vī·əhe?ni:] (ps. vāhinī) (名) 軍 (ゾウ 8 1頭, 戦車 8 1台, 騎兵 2 4 3騎, 歩兵 4 0 5 人から成る)。
वासवा [vī·əsa:vā?] (s. vāsava) (名) インドラ神。	वाहिनी [vī·əhe?ni] (エ) → वाहिनी = वाहिनी。
वासाकारा [vī·əsa:kī:rā] (ps. vāsa + agāra / āgāra) (名) ①居間。②寝室。	वाहनकान्दा [vī·əla:kōnda:, -kanta:rē?] (p. vāla + kantāra) (名) 猛獸が故の難路 (→ कान्दा「危険や苦しみの多い道。難路」)。
वासिता [vī·əsātā] (ps. vāsita) (形) ①香りをしみ込ませた。②揮発性の。(名) 香りをしみ込ませたもの。	वाहनकाल्की [vī·əlakkī:əhe?ni:] (p. vāla + gāhinī < gāhin)。 (वाहनकाल्कीの女性形)。
※ वासि·वासि 挥発性物質。	वाहनकाल्की [vī·əlakkī:əhai] (p. vāla + gāhi < gāhin) (名) ①猛獸を捕まえるのが上手な人。 ②ヘビ使い。
वासितत्त्वेति [vī·əse:tā?cāt] (ps. vāsita + citta) (名) 善または悪／良いしつけまたは悪いしつけがすっかりしみ込んだ心。	वाहनमूर्ति [vī·əla:mruwk] = वाहनमूर्ति。
वासितपाणि [vī·əse:tā?p̄āṇ] (p. vāsita + bhaṇḍa) (名) 香料。	वाहनसत्त्वा [vī·əla:sat] (p. vāla + s. sattva) (名) 猛獸。獰猛な野獸。
वासितवात्तु [vī·əse:tā?vāttu:o?] (p. vāsita + vatthu) (名) 香料。	विकटि [vī·ka?te] (p. vikati) = विकटि。 (名) ①普通でない／異常なものの。②～細工品。～道具。 (形) 取り混ぜた。混ぜ合わせた(?)。
वासुकि [vī·əso:kāi] (s. vāsuki) = वासुकि (俗)。(名) ヴァースキー竜王 (= 3人いる竜王のひとりで乳海攪拌の時のロープにした。他の2人は、sesaとtakṣaka)。	विकटि [vī·ka?te] = विकटि。
वासुकि [vī·əso:kāi] (s. vāsuki) = वासुकि (俗)。	विकटिकटा [vī·ka?te:katta:] (p. vikati + kattā < kattar) (名) コピュラ (= 繫辭) の主語。
वासुदेवा [vī·əso:tē:p] (s. vāsu + deva) (名) ヴィシュヌ神。	विकटिकम् [vī·ka?te:kam] (p. vikati + kamma) (名) コピュラ (= 繫辭) の述語。
	विकटिकटिका [vī·ka?te:kā:] (p. vikatika) (名) = विकटिकटिका सुभः。種々の動物 (←主として猛獸) の彫刻のあるベッド／椅子。

- វិកតិកាត់នទ [vi²ka³te²ka¹p¹e²t] (p. vi+katikā +bheda) (名) 取り消し. 解約. 無効とすること。
- វិកតិកាស់: [vi²ka³te²ka¹s¹a²] (p. vikatika +āsana). = វិកតិកា.
- វិកតុស: [vi²katt'a²na¹] (ps. vikatthana) (名) = វិកត្រា. ①自慢. 自慢する言葉. ②お世辞。お世辞の言葉。
- វិកត្រា [vi²katt'a:] ({ps. vikatthanaからの類推?}). = វិកតុស:.
- * វិកត្រា·បាន់ お世辞。
- វិកបាំ [vi²kap] (p. vikappa) (動) ①(管理／保護のため) 預ける. ②検討する. (名) 検討。
- * នគរាគារ·វិកបាំ 手形支払銀行。
- វិកបាំការី [vi²kappa¹ka²rəi] (p. vikappa+kārī <kārin>) (名) 手形支払人。
- វិកបាំនាំ [vi²kappa¹na:] (p. vikappanā) (名) (管理／保護のため) 預けること。
- វិកបាំសង្កាន [vi²kappa¹sənt'iən] (p. vikappa +sandhāna) (名) (文法) 逆接を表す語 (= ឃ, ពិ. និ. នាំ, など).
- វិកមតិ [vi²ka³məə¹te²] (p. vi+kamati) (名) 愚かさ。
- វិកយប់តិ [vi²ka³yab¹at] (s. vi+kaya +pattra). = វិកយប់តិ.
- វិករ [vi²ko:, vi²ka³ra¹] (s. vikara) (名) 病気。
- វិកល [vi²kəl] (ps. vikala) = ពិកល. (形) = វិកលូ. (何かが欠けている). 不具の。 មន្ទិស្ស. វិកល 不具の人。 វិកល. វិកក. មន្ទិ 片方の目が盲目だ。
- វិកលចក [vi²ka³la²cakk'ə¹] (p. vikala +cakkhu) (形) ①乱視の. ②目に異常のある。 視覚異常の. (名) ①乱視. ②目の異常。
- វិកលចរិត [vi²ka³la²ca¹rət] (ps. vikala +carita) (形) 狂氣／精神病／精神異常の。 (名) 精神病者。
- * ម្រួល្យ. ជាម. វិកលចរិត 心因性聾。
- * ពេទ្ធ. វិកលចរិត 精神科医。
- * មន្ទិរ. ពេទ្ធ. វិកលចរិត 精神病院。
- * មន្ទិដ្ឋ. មន្ទិ. វិកលចរិត 精神病学。
- វិកលចរិតិធី [vi²ka³la²ca¹re²ta¹vicci²ə] (p. vikala +carita +vijja) (名) 精神病学。
- វិកលភាព [vi²ka³la²p¹iəp] (ps. vikala +bhāva) (名) 欠けていること. 不具. 不完全。
- វិកលូ [vi²kəl] (s. vikalya <vikala ?>). = វិកល.
- វិកសិត [vi²ka³sət] (ps. vikasita) (形) 開いた. 咲いた。
- វិកសិតចិត [vi²ka³se²ta¹cət] (ps. vikasita +citta) (名) 晴れ晴れした心／気持。
- វិកសិតបដុម [vi²ka³se²ta¹pa²tōm] (p. vikasita +paduma) (名) 咲いたハスの花。
- វិកសិតបណ្ត [vi²ka³se²ta¹bopp'a:] (p. vikasita +pupphā <puppha>) (名) = វិកសិតបសូ. 咲いた花。
- វិកសិតបសូ [vi²ka³se²ta¹boh] (s. vikasita +puṣpa). = វិកសិតបណ្ត.
- វិការ [vi²ka:] (ps. vikāra) = វិការ:. (名) ①異常にすること. ②変化させる／すること。 ③不具. ④病気. ⑤欠陥. 瑕疵. ⑥不良。 不良性。

※ <u>វិការ់កំបាត់</u> 表面に現われていない内部の欠陥／瑕疵（←見ただけでは買い手が気付かないもの）。 <u>វិការ់កំបាត់នាំរាមយោបាយ</u> 。	<u>វិការ់កំបាត់ឯក្រាម</u> [vikka?ya?ki?ə] (p. vi+kaya+agāra/āgāra) = <u>វិការ់កំបាត់</u> = <u>វិការ់សាលា</u> 。
<u>វិការ់</u> [vi?ka:rèə?] = <u>វិការ់</u> 。	<u>វិការ់ឃាត់</u> [vikka?yuk] (p. vi+kayika) (名) = <u>វិការឃិក</u> . ①商人。②売る人。売り手。販売員。売り子。
<u>វិការ់ដាស</u> [vi?ka:rèə?t'a:n] (p. vikāra+ṭhāna) (名) 現場。	<u>វិការ់ឃិក</u> [vikka?yi'ka:] (p. vi+kayikā) (名) (ធនិកឃិក)の女性形)。
<u>វិការ់រុប</u> [vi?ka:rèə?ru:p] (ps. vikāra+rūpa) (名) 異常な形。不具の身体。	<u>វិការ់ឃិក</u> [vikka?yuk] (p. vi+kayika) (形) ①売るための。売り物である。②売ることで生きる。
※ <u>វិការ់បិត្យ</u> 奇形。	<u>វិការ់ឃិកសណ្ឌ</u> [vikka?yi'ka?p'ɔən] (p. vi+kayika+bhañḍa) (名) = <u>វិការ់ឃិកពណ៌</u> = <u>វិការ់ឃិកពស</u> . 商品。
<u>វិកាល</u> [vi?ka:l] (p. vikāla) (名) ①不適当な時間。②(特に)僧が食べ物を食べてはいけない時間。③夜。 <u>វិកាល</u> , <u>វិកាល</u> 不適当な時／時期。	<u>វិការ់ឃិកវត្ថុ</u> [vikka?yi'ka?vatthu] (p. vi+kayika+vattu) (名) 商品。
<u>វិកាលិភាគធម៌</u> [vi?ka:la?p'ò:cdeə?nəə?, -cə:nə] (p. vikāla+bhojana) (名) 不適当な時間に食事すること(←僧が正午以降に食事をする,など)。	<u>វិកិត្តចិត្ត</u> [vikk'etta?cət] (p. vi+khitta+citta) (名) 不注意。注意散漫。集中していない心。(形) 精神が集中していない。不注意／注意散漫な。
<u>វិកាស</u> [vi?ka:h] (p. vikāsa, s. vikāśa) (名) 表明。証明。宣言。	<u>វិកុប្បិប</u> [vikk'aep] (p. vi+khepa) (名) ①投げること。②飛ばすこと。③心配をさせること。
<u>វិកុណ្យជាស</u> [vi?kennatt'a:n] (p. vikiṇṇa+ṭhāna) (名) 廃墟。	<u>វិកុប្បិចិត្ត</u> [vikk'e?pa?cət] (p. vi+khepa+citta) (名) ①不安。心配。②注意散漫。
<u>វិកាយបត្រ</u> [vikka?ya?bat] (p. vi+kaya+s. pattra) (名) = <u>វិកាយបត្រ</u> = <u>វិកាយបត្រ</u> 。 ①(その人が買った商品のリスト)。伝票。お買い上げ票。明細書。②商品送り状。	<u>វិកម្ម</u> [vi?krom] (s. vikrama) (ok. 合成語中) (名) ①歩み。ステップ。②道。③種類。④勇気。
<u>វិកាយបហានា</u> [vikka?ya?pa?ha:n] (p. vi+kaya+pahāna) (名) 販売の取り消し。	<u>វិកម្ម</u> [vi?kra?ya?] (s. vikraya) (名) 取り引き。
<u>វិកាយសាលា</u> [vikka?ya?sa?la:] (p. vi+kaya+sālā) (名) = <u>វិកាយសាលា</u> = <u>វិការ់កំបាត់</u> = <u>វិការ់កំបាត់</u> 。商店。デパート。	<u>វិកម្មគីំ</u> : [vi?kra?ya?krwuh] (s. vikraya+gr̥ha) = <u>វិកម្មសាលា</u> 。

- ३८८ विक्रयशलना [vi²kra²ya²ca²la²na:] (s. vikraya + calanā < calana>) (名) 商取り引き。
- ३८९ विक्रयशलन [vi²kra²ya²ca²lōn] (s. vikraya + calanta < cala ?) (名) 商人。プローカー。
- ३९० विक्रयपत्र [vi²kra²ya²bat] (s. vikraya + pattra). = ३९१ विक्रयपत्रि.
- ३९१ विक्रयसाला [vi²kra²ya²sa²la:] (s. vikraya + sālā). = ३९२ विक्रयसाला.
- ३९२ विक्रयाकार [vi²kra²ya²ki²a] (s. vikraya + agāra / āgāra). = ३९३ विक्रयाकार = ३९४ विक्रयसाला.
- ३९३ विक्रयासूम्य [vi²kra²ya²nu²sai] (s. vikraya + anusaya) (名) 商売をやめること。閉店。
- ३९४ विक्रयिक [vi²kra²yuk] (s. vikrayika) (名) ①商人。②売る人。売り手。販売員。売り子。
- ३९५ विक्रयिका [vi²kra²yi²ka:] (s. vikrayikā < vikrayika). (३९४ विक्रयिकの女性形)。
- ३९६ क्रान्ति [vi²kra:n] (s. vikrānta) (ok.) (形) 勇敢な。
- ३९७ क्रान्तियुद्ध [vi²kra²nta²yut] (s. vikrānta + yuddha) (名) = ३९८ क्रान्तिसंघ्राम。激しい戦い。激戦。
- ३९८ क्रान्तिसंघ्राम [vi²kra²nta²sōgkri²am] (s. vikrānta + saṃgrāma). = ३९९ क्रान्तियुद्ध.
- ३९९ क्रान्तियुक्ति [vi²kra²yi²ka²pōeh] (s. vikrāyika + vastu) = ४०० क्रान्तिक्षमा.
- ४०० क्रान्तिक्षमा [vi²kra²yi²ka²pōeh] = ४०१ क्रान्तिक्षमा.
- ४०१ विक्रीति [vi²kre²te²] (s. vikṛti) (名) = ४०२ विक्रीति.
- 批評。(演劇、音楽) 評論。
- ४०२ विक्रीति [vi²krēt̥] ((s. vikṛtiからの類推)). = ४०३ विक्रीति.
- ४०३ विक्रीतिकास्त [vi²kre²t̥ya²ka:h] (s. vikṛti + ākāsa) (名) (天気の) 激しい変化。天候不順。
- ४०४ विक्रीया [vi²kre²ya:] (s. vikriyā) (名) 変化すること。
- ४०५ विक्रीयालाट [vi²kre²ya²p'i²ep] (s. vikriyā + bhāva) (名) 変化。
- ४०६ विक्रीजा [vi²kre²di²a] (s. vikriḍa) (名) 楽しく遊ぶゲーム／冗談。
- ४०७ विक्रीतिका [vi²kre²ta²ka:] (s. vikṛta + kāra) (名) 異常化。
- ४०८ क्रास [vi²kraoh] (s. vikroṣa) (名) 叫び。助けを求めて叫ぶこと。 ४०९. ४१० क्रास 叫ぶ。 ४११. ४१२ क्रास 叫ぶ声。
- ४०९ विक्रीखास [vi²k'a²ni²cē²ro:k] (s. vi + khani + ja + roga) (名) ミネラル不足による病気。
- ४१० विक्रीविग्रह [vi²ke²na²ni:] (s. vigarhana + iya) (名) (給料などからの) 差し引き。天引き。
- ४११ विक्रीरेहा [vi²ke²rē²ha:] (s. vigarhā) (名) 非難。
- ४१२ विक्रीभा [vikkē²ha²] (p. viggaha) = ४१३ विक्रीभा: (名) ①部分。②形。身体。③説明。④争い。⑤(句や節を縮めて語にすること)。
- ४१३ विक्रीभा = ४१४ विक्रीभा. ४१४ विक्रीभा. 語の意味をパラフレーズして説明する。
- ४१४ विक्रीभा = ४१५ विक्रीभा. ४१५ विक्रीभा.
- ४१५ विक्रीभा: [vikkē²ha²] = ४१६ विक्रीभा.
- ४१६ विक्रीभा: [vi²krē²ha²] = ४१७ विक्रीभा.

ঃভাৰ্তা [vihāta] (ps. vighāta + bhāva) (名) ①反対。異議。抵抗。②破壊。	বিক্ষেপণা + বাসন (名) 賢い人。知識のある人。学者。
ঃভাৰ্তা [vihāsa:t] (p. vighāsa + ada) (名) 残り物を食べる人。	বিক্ষেপণা + পান্না (名) ①賢い／鋭い知恵。②高い知性。
ঃভাৰ্তা [vihāsa:tā] (p. vighāsa + ada<ada). (ঃভাৰ্তাの女性形)。	বিক্ষেপণা < বিক্ষেপণা) = বিক্ষেপণ।
ঃভাৰ্তা [vihāsa:tīka:] (p. vighāsa + adikā<adaka) (ঃভাৰ্তাの女性形)。	বিক্ষেপণা < বিক্ষেপণ) = বিক্ষেপণ।
ঃভাৰ্তা [vihāsa:ha:] (p. vighāsa + āhāra) (名) 残飯。	বিক্ষেপণ [vihāsa:ha?] (p. vicakkhaṇa) (形) = বিক্ষেপণ。盲目の。
ঃভাৰ্তা [vihāsa:h] (s. vighna + bhāva) (名) 障害。	বিক্ষেপণ [vihāsa:h] (s. vicakṣaṇa) . = বিক্ষেপণ。
ঃভাৰ্তা [vihāsa:sva?ra?] (s. vighna + īvara) . = ঃভাৰ্তা.	বিক্ষেপণ [vihāsa:sva?ra?] (s. vicakṣus) . = বিক্ষেপণ。
ঃভাৰ্তা [vihāsa:p'i:ep] (?) (名) 損害。損失。	ঃভাৰ্তা [vihāsa:p'i:ep] (s. vi + candra) (形) 月の出でない(夜)。
ঃভাৰ্তা [vihāsa:p'i:ep] (v. vyu'ng. -) (動) ①迷う。②ぼんやりする。	ঃভাৰ্তা [vihāsa:p'i:ep] = ঃভাৰ্তা。
ঃভা [vec] (動) 折り返して縫う／編む。 (形) 悪事を行う。 (エ) ①→ঃভা. ②→	ঃভা [vihāsa:p'i:ep] (s. vicaya) = ঃভা。 (名) ①調査。研究。②思考。熟考。
ঃভা. ②→	ঃভা [vihāsa:p'i:ep] (s. vicaya + kāraṇa) . = ঃভা + ভাৰ্তা।
ঃভা. ②→	ঃভা [vihāsa:p'i:ep] (s. vicaya + dāna) (名) = ঃভা + ভাৰ্তা。よく考えてから与える寄進物。
ঃভা. ②→	ঃভা [vihāsa:p'i:ep] (s. vicaya + hetu) (名) = ঃভা + ভাৰ্তা。調査／研究の結果わかった原因／ことがら。
ঃভা. ②→	ঃভা [vihāsa:p'i:ep] (s. vicala) (形) ①動く。不安定な。②震える。
ঃভা. ②→	ঃভা [vihāsa:p'i:ep] (s. vicala) ①不安定な気持。②困っている。

វិចាលាបាត [vi ² ca ¹ la ² p ¹ i ² əp] (s. vicala + bhāva)	វិចារិទ្ធ [vi ² ca ¹ ra ² vī ² tu:] (p. vicāra + vidū)
(名) ①不安定。②震え。揺れ。	(名) 弁証家。雄弁家。
វិចាលាបាទ [vi ² ca ¹ la ² haet] (s. vicala + hetu)	វិចារិទ្ធា [vi ² ca ¹ ra ² vityi ² a] (s. vicāra + vidyā)
(名) 不安定の原因。	(名) 弁証法。
វិចាលាបាប [vi ² ca ¹ la ² col] (s. vi ¹ +cala+ā+cala) (形) 揺れる。動く。不安な。(名) ①揺れること。②騒ぎ。紛争。トラブル。	វិចារិកា [vi ² ca ¹ re ² ka:] (ps. vicārikā<vicāraka) (វិចារិកា:の女性形)。
វិចារិក [vi ² ca ¹ :] (ps. vicāra) (名) 研究。調査。検討。(形) 論証的。	វិចិកិច្ចា [vi ² ce ¹ kecc'a:] (p. vicikiechā) (名) ①疑惑。②ためらい。③疑。疑法蓋(=仏陀の実在を疑ったりすること。→ វិចិកិច្ចាមួយ「蓋。心が善に達するのを妨げるもの」)。
វិចារិក: [vi ² ca ¹ ra ² ka ²] (s. vicāraka) (名) ①研究者。調査者。検討者。②判事。	វិចិកិច្ចាមួយ [vi ² ce ¹ kecc'a:ro ² k] (p. vicikicchā+roga) (名) 懐疑病。
វិចារិណា [vi ² ca ¹ :] (s. vicāraṇa) (名) ①考え。判断。②研究。調査。検討。	វិចិកិច្ចាមួយយុត្ត [vi ² ce ¹ kecc'a:sampa ² yut] (p. vicikicchā+sampayutta) (名) ①疑惑をもっている心。②ためらいのある気持。
វិចារិណាកថា [vi ² ca ¹ ra ² na ² ka ¹ t'a:] (s. vicāraṇa+kathā) (名) 論説。社説(←新聞の)。	វិចិត្តកម្ម [vi ² cetta ¹ kam] (p. vicitta+kamma) = វិចិត្តកម្ម
※អន្ត. និច្ច. វិចារិណាកថា 論説委員(←新聞の)。	វិចិត្តការ [vi ² cetta ¹ ka:] (p. vicitta+kāra) (名) = ពិចិត្តការ = វិចិត្តការ = ពិចិត្តការ。絵画を描くこと。
វិចារិណាកិច្ច [vi ² ca ¹ ra ² na ² kac] (s. vicāraṇa+p. kicca) (名) ①推論。判断。②調査。研究。	វិចិត្តកសាង [vi ² cetta ¹ p ² əən] (p. vicitta+bhaṇḍa) (名) = ពិចិត្តកសាង。絵画美術品。
※ទាញ. ដល. ដំណើ. វិចារិណាកិច្ច 推論する。	វិចិត្ត [vi ² cet] (ps. vicitra) (ok. 人名) = ពិចិត្ត。 (形) ①素晴らしい。素晴らしい美しい。②美術的/芸術的な。飾られた。③絵入りの(雑誌)。(動) 飾る。絵を入れる。絵を描く。
វិចារិណាកញ្ចាយ [vi ² ca ¹ ranaŋpi ² ən] (s. vicāraṇa+p. nīpa) (名) ①理性。判断力。思慮分別。②道理。条理。(話の)筋道。	※ទស្សនានិដ្ឋ. វិចិត្ត 絵入り雑誌。画報。
※ទេ. វិចារិណាកញ្ចាយ 不条理な。常軌を逸した。	※រប. វិចិត្ត 絵画。
※គិត. គុរ. គាយ. វិចារិណាកញ្ចាយ 合理的な。	※រប. វិចិត្ត 人目を引くほど美しい。
※គិត. គុរ. គាយ. វិចារិណាកញ្ចាយ 合理的に作る。	វិចិត្តកម្ម [vi ² cettra ¹ kam] (p. vicitra+kamma)
※ប្រភាគ. ជាយ. វិចារិណាកញ្ចាយ 合理的な。	
វិចារិបញ្ច [vi ² ca ¹ rappaŋja:] (p. vicāra+pañña) (名) ①研究/調査/検討のための知恵。②研究/調査/検討から得られた知恵。	

(名) = ວິສີຕະກມ. 絵. 絵画.	ta). = ວິຜາຍລາດ.
ວິສີຕະກມານໝັ້ນ [vi [?] cettra [?] kamma [?] lai] (p. vicitra + kamma + alaya) (名) 画廊. 美術館. 絵画館.	ວິຜາຍຕົນກາ [vicc'a·ya [?] pœ] (s. vi+chāya + varṇa) (名) = ວິຜາຍຄົນກາ. 曇った／あせた色.
ວິສີຕະກາ [vi [?] cettra [?] kɔ:] (ps. vicitra + kara) (名) 美術家. 画家. 彫刻家. イラストレーター.	ວິຜາຍລາດ [vicc'a·ya [?] p'i [?] ep] (ps. vi+chāya + bhāva) (名) = ວິຜາຍຄາ. ①曇っていること. 艶のないこと. ②半透明.
ວິສີຕະກາງງົງ [vi [?] cettra [?] ka:] (s. vicitra + kārya) = ວິສີຕະກາງງ. = ວິສີຕະກາ. ວິຜາຍມູກ [vicc'a·ya [?] muk] (ps. vi+chāya + mukha) (名) 曇った顔. 蒼白な顔.	ວິຜາຍມູກ [vicc'a·ya [?] ru:p] (ps. vi+chāya + rūpa) (名) 生氣のない身体. 酔い身体.
ວິສີຕະກົບ [vi [?] cettra [?] ru:p] (ps. vicitra + rūpa) (名) 捕絵.	ວິຜາຍກົມກົມ [vicc'a·ya [?] vœan, -vœanna?] (p. vi+chāya + vanṇa). = ວິຜາຍຕົນກາ.
ວິສີຕະສາໄລ [vi [?] cettra [?] sa:l] (s. vicitra + sāla) (名) ギャラリー. 画廊.	ວິຜີກ: [vicc'e [?] ka:] (p. vicchika) (名) ①サソリ. ②= ວິຜີກກັບ.
ວິສີຕະສິລັບ [vi [?] cettra [?] selpa?] (s. vicitra + silpa) = ວິສີຕະສິລັບ: (名) 美術工芸. 美術.	ວິຜີກກັບ [vicc'e [?] ka [?] ri [?] əsəi] (p. vicchika + rāsi) (名) = ວິຜີກ:. さそり座. 天蝎宮.
*ສານາ. ວິສີຕະສິລັບ 美術工芸学校.	ວິຜີກ [vicc'e [?] ka:] (p. vicchika) (名) = ສະ. ວິຜີກ. 陽暦 1 月.
ວິສີຕະສິລັບ: [vi [?] cettra [?] selpa?] = ວິສີຕະສິລັບ.	ວິຜີກ [vicc'aet] (ps. vi+cheda) (名) ①切り捨てる事. ②破壊すること.
ວິຜີຕາ [vi [?] cenda:, -ta:] (s. vicintā) (名) 夢想. 妄想. 幻想. ②退屈.	ວິຜີຕົກມະ [vicc'e [?] tœ [?] kam] (p. vi+cheda + kamma) (名) ①切り捨てる事. ②破壊すること. 破壊工作. ③断種(手術).
ວິຜີຍົກາະ [vi [?] caiyā [?] ti [?] ən] (p. viceyya < vicinati + dāna). = ວິຜີຍົກາະ.	ວິຜີຕົກມະ [vicc'e [?] tœ [?] kā're [?] ni:] (ps. vi+cheda + kārin < kārin). (ວິຜີຕົກມະの女性形).
ວິຜີສຸດ [vi [?] ce [?] stōn, vi [?] caestōn] (s. viceṣṭana) (名) ①動くこと. 動作. ②動作で示すこと.	ວິຜີຕົກມະ [vicc'e [?] tœ [?] ka'rəi] (ps. vi+cheda + kāri < kārin) (名) ①切り捨てる人. ②破壊／破壊工作をする人.
ວິຜີອົງຕີ: [vicc'antœ [?] krw̥h] (s. vicchanda + g̥ha) (名) 摩天楼. 高層ビル.	ວິຜີສັບໃຈ [vi [?] cœ [?] nœ [?] t'a:n] (p. vi+jana +
ວິຜາຍ [vicc'a:i] (ps. vi+chāya) (形) ①陰のない. ②光のない. 曇った. ③半透明の.	
ວິຜາຍຄາ [vicc'a·ya [?] ta:] (ps. vi+chāya +	

॑ ^{thāna}) (名) = विज्ञप्ति॒सा॑स. 無人の地. विज्ञप्ति॒सा॑स [vijñ̃e॒ता॑ने॒ष्टः॒aः॑n] (s. vi+jana+sthāna). = विज्ञप्ति॒सा॑स.	माता॑<मात्र॑> (名) 生みの母. 実母. विजाता॑र॒ग्ना॑ [vijñ̃atा॑रे॒लिं॑] (s. vijāta+velā). = विज्ञति॑र॒ग्ना॑.
विजय॑ [vijñ̃e॒ता॑ये॑] = विजय॑. विजय॑ [vijñ̃e॒ता॑] (ps. vijaya) (ok. 人名) = विजय॑. (名) 勝利. 優勝.	विजाति॑ [vijñ̃atा॑] (s. vi+jāti) (形) ①生れを異にする. 異民族の. ②別種／別タイプの.
विजयप्रदा॑क [vijñ̃e॒ता॑ये॑पा॑दा॑?] (p. vijaya+paṭaka) (名) ①戦闘旗. 軍旗. ②勝利の旗.	विजाति॑ला॑व [vijñ̃atा॑ते॒पी॑र॑प] (s. vi+jāti+bhāva) (名) ①生れを異にする／異民族であること. ②別種. 別タイプ.
विजयभूमि॑ [vijñ̃e॒ता॑ये॑पु॑म] (ps. vijaya+bhūmi) (名) 戰勝の地.	विजाति॑य॒म॒ल॑नुह [vijñ̃atा॑ते॒या॑म॒नुह] (s. vi+jātiya+p. manussa) (名) 異民族の人.
विजयर॒ग्नि॑ [vijñ̃e॒ता॑ये॑रे॑रि॑] (s. vijaya+bherī) (名) ①戦闘鼓. ②勝利を告げる太鼓.	विजिता॑म॒या॑ [vijñ̃ita॑म॒या॑] = विजिता॑म॒या॑.
विजय॒स [vijñ̃e॒ता॑यु॑] (s. vijayin). = विजय॑. (形) 勝った. (名) 勝利者.	विजिता॑र॒प॑ [vijñ̃ita॑रो॑त] = विजिता॑र॒प॑.
विजय॒ति॑शि॑ [vijñ̃e॒ता॑यि॑नि॑] (s. vijayinī<vijayin). (विजय॒ति॑शि॑の女性形).	विजिता॑र॒ता॑जि॑ [vijñ̃ita॑रो॑ता॑জি॑] (s. vijita+rājya) (名) 領域. 領土.
विजय॒ति॑यि॑ [vijñ̃e॒ता॑यि॑] (s. vijayī<vijayin). = विजय॒ति॑यि॑.	विजिता॑र॒ता॑হি॑হি॑ [vijñ̃ita॑রো৑তা৑হি৑হি৑] = विजिता॑র॒তা॑হি॑হি৑.
विजय॒ला॑ज [vijñ̃e॒ता॑লে॑জ] (p. vi+jala+thāna) (名) = विजय॒सा॑স. ①水のない所. ②陸.	विजया॑म॒ন [vijñ̃ita॑মী৑ন] (p. vijjamāna<vindati) (名) ①(文法) 肯定. ②= भ॒গ. (電気／電池の) プラス. 陽(極). (形) 現行の(法律).
विजय॒सा॑স [vijñ̃e॒তা॑লে॑ষ্টাঃ॑n] (s. vi+jala+sthāna). = विजय॒সा॑স.	विजया॑ ম [vijñ̃ita॑ম] = विजया॑ ম.
विजाति॑ [vijñ̃atा॑] (s. vijāta) (形) ①生んだ. ②生れた.	विजया॑ বিন্দতি॑ [vijñ̃ita॑বিন্দতি॑] (p. vijjamāna<vindati+kamma) (名) 肯定.
विजाति॑का॑ল [vijñ̃atा॑তা॑কা॑ল] (s. vijāta+kāla) (名) = विजाति॑র॒গ্না॑. ①生れた時. ②出産の時.	विजया॑ নিয়ম [vijñ̃ita॑নিয়ম] (p. vijjamāna<vindati+niyama) (名) 實証主義.
विजाति॑দিন [vijñ̃atा॑তা॑দিন] (s. vijāta+dina) (名) 生れた日.	विजযा॑পৰ্যন্তি॑ [vijñ̃ita॑পৰ্যন্তি॑] (p. vijjamāna<vindati+paññatti) (名) 現行法.
विजाति॑মি॑দা॑ [vijñ̃atा॑তা॑মি॑দা॑] (s. vijāta+miñda) (名)	विजযা॑পৰ্যন্ত [vijñ̃ita॑পৰ্যন্ত] (p. vijjamāna<vindati+p'riñpat) (名)

vijjamāna <vindati+bhāva> (名) 実証性.

វិច្ឆា [vici:e] (p. vijjā) (名) = ទេរាប. ①学問. ②知識. 技術. 教養. ③呪文. ④(仏教) 明 (=知惠).

※ វិច្ឆា·កាត់·ទេរាប 洋裁学. ទេរាប·វិច្ឆា·
កាត់·ទេរាប 洋裁科.

※ វិច្ឆា·កាសលី ̄ 教育学.

※ វិច្ឆា·តិនបាគិច ̄ 家政学.

※ វិច្ឆា·ពិប ̄ 産科学.

※ វិច្ឆា·ភាគ·ដែប ̄ 入門.

※ វិច្ឆា·ជោ: → វិច្ឆាជោ:.

※ វិច្ឆា·តុបារ·បុះ ̄ 深い学識.

※ វិច្ឆា·ទុ·ទេរាប ̄ 一般教育.

※ វិច្ឆា·ផិមិត ̄ 自然科学.

※ វិច្ឆា·តិច·បុប ̄ 料理法.

※ វិច្ឆា·តិស្វាទ ̄ 漁法.

※ វិច្ឆា·បានិស ̄ 学科. 教科.

※ វិច្ឆា·បារវ៉ិទ ̄ 西洋の学問／知識／技術.

※ វិច្ឆា·ពិសស·(របស·ខុស) ̄ 自分の専門.

※ វិច្ឆា·ពិទី ̄ 医学.

△ មហាវិទ្យាល័យ·គម្ពុ·វិច្ឆា·ពិទី 王立医
科大学.

※ វិច្ឆា·ពិទី·កិលារ ̄ 小兒科学.

※ វិច្ឆា·ពិទី·ខាង·កិតោះ·និង·ពោះ·រិស ̄
胃腸科学.

※ វិច្ឆា·ពិទី·ខាង·សិរីរោះ·និង·ពោះ·ក្រុង ̄ 婦
人科学.

※ វិច្ឆា·ពិប ̄ 家政学.

※ វិច្ឆា·សុំ ̄ 舞踊学.

※ វិច្ឆា·លេខ ̄ 算術. 算数.

※ វិច្ឆា·សិលី ̄ 芸術.

※ វិច្ឆា·សិក 兵学.

※ វិច្ឆា·ហតុកម ̄ → មហុមណ្ឌល·អប់រំ·វិច្ឆា·
ហតុកម 職業訓練センター.

※ វិច្ឆា·ហាត·ប្រាប់ ̄ 体育学.

※ វិច្ឆា·អាកសចារណ ̄ 航空学.

※ វិច្ឆា·អកទេស ̄ 専門. 専攻. 専門分野／知識.
※ វិច្ឆា·ខ្លួន·ទាន់·វិច្ឆា ̄ 学歴 (の程度). 最終学
歴.

※ វិច្ឆា·ខ្លួន·វិច្ឆា ̄ 学力 (の程度).

※ ចំណុះ·វិច្ឆា ̄ 知識 (←教育で得た). 技術.
学問知識.

※ ដំឡើ·វិច្ឆា ̄ 学識. 教養.

※ ថាគត·វិច្ឆា ̄ 学年. (初／中／上級) コース.

※ បាន·វិច្ឆា ̄ 進学する.

※ ប៉ុង·វិច្ឆា ̄ ①科目. ②学科.

※ បាបុង·វិច្ឆា ̄ 学問の種子.

※ តាម·វិច្ឆា ̄ ①一生懸命勉強する. ②一生懸
命に勉強を助ける.

※ ធម៌·វិច្ឆា ̄ (学校の) 科目. 学科. 課目.

※ ធម៌·វិច្ឆា·អកទេស ̄ 専攻. 専攻／専門科目.

※ រិស·វិច្ឆា ̄ 勉強する.

វិច្ឆាកោ [vici:e:kə:] (p. vijjā+kara) (名) =
ទេរាបកោ. 学者.

វិច្ឆាកម [vici:e:kə:m] (p. vijjā+kāma) (名) =
ទេរាបកម. ①知識欲のある人. ②学問中の
人.

វិច្ឆាកស [vici:e:kə:s] (p. vijjā+kāra) (名)
= ទេរាបកស. ①学問. 学術. ②呪文. 呪術.
魔術. ③学者.

វិច្ឆាកដ [vici:e:kə:t] (p. vijjā+kūta) (名)
= ទេរាបកដ. 最高の知識／学問.

- ३८५ विज्ञान [vici:r̥kaot] (p. vijjā+kottha) (名) 知識の倉庫 (= 経蔵, 図書館).
- ३८६ विज्ञानी [vici:r̥kē:t̥ruः] (p. vijjā+garu) (名) = ३८७ विज्ञानी. 教師.
- ३८७ विज्ञानीसिंह [vici:r̥kē:t̥vē:sən] (p. vijjā+gavesin). = ३८८ विज्ञानीसिंह = ३८९ विज्ञानीसि.
- ३८९ विज्ञानीसि [vici:r̥kē:t̥vē:se'niः] (p. vijjā+gavesini<gavesin). (३८९ विज्ञानीの女性形). = ३९० विज्ञानीसि.
- ३९० विज्ञानीसि [vici:r̥kē:t̥vē:sai] (p. vijjā+gavesi<gavesin) (名) = ३९१ विज्ञानीसि = ३९२ विज्ञानीसि. 知識／学問を求める人.
- ३९२ विज्ञान [vici:r̥ki:r̥a] (p. vijjā+agāra/āgāra) (名) = ३९३ विज्ञान. ①学校. ②専門学校. 士官学校. ③アカデミー.
- ३९३ विज्ञानी [vici:r̥aci:vē:t̥aः] (p. vijjā+ājīva) (名) ①職業に必要な知識／学問. ②職業. 生業. ~業. ③職務. 仕事.
- ※३९४ विज्ञानी. विज्ञानीका = ३९५ विज्ञानी. स्नाती
①弁護士業. ②弁護士業に必要な学問.
- ※३९६ विज्ञानी. विज्ञानीका 身についた職業の学問／技術／知識.
- ※३९७ विज्ञानी. विज्ञानी 自由業.
- ※३९८ विज्ञानी. विज्ञानी. स्नाती = ३९९ विज्ञानी. विज्ञानीका.
- ※३९९ विज्ञानी. विज्ञानी 自由業.
- ※४०० विज्ञानी. विज्ञानीका 金融人としての職業／学問知識.
- ※४०१ विज्ञानी. विज्ञानी. विज्ञानी: 職業の資格.
- ※४०२ विज्ञानी. विज्ञानी. विज्ञानी: 職業的良心.
- ※४०३ विज्ञानी. विज्ञानी: 職業病.
- ※४०४ विज्ञानी. विज्ञानी: 職業習癖 (= 職業上の習慣からくる考え方や行動の癖).
- ※४०५ विज्ञानी. विज्ञानी: 職業組合.
- ※४०६ विज्ञानी. विज्ञानी: 職業学校.
- ※४०७ विज्ञानी. विज्ञानी. विज्ञानी: 国立職業訓練校.
- ※४०८ विज्ञानी. विज्ञानी: 職業教育をうける.
- ※४०९ विज्ञानी. विज्ञानी: 職業教育をする.
- ३९१ विज्ञानीसिंह [vici:r̥aci:vē:t̥ni:yom] (p. vijjā+ājīva+niyama) (名) プロ性. 職業性.
- ३९२ विज्ञानीसम्पदा [vici:r̥aci:vē:sampa't̥iः] (p. vijjā+ājīva+sampadā) (名) 職業適性.
- ३९३ विज्ञानीसम्पदात्तर्त्त्व [vici:r̥aci:vē:sampa't̥iः] 職業適性証明書.
- ३९४ विज्ञानीस्थान [vici:r̥ati:a:n] (p. vijjā+ṭhāna) (名) = ३९५ विज्ञानी. 研究所.
- ३९५ विज्ञानी. विज्ञानीस्थान 生物学研究所.
- ३९६ विज्ञानी. विज्ञानी. विज्ञानीस्थान ऋ犬病研究所.
- ३९७ विज्ञानी. विज्ञानी. विज्ञानीस्थान 音楽演劇学院.
- ३९८ विज्ञानीस्थान [vici:r̥ati:ən] (p. vijjā+dāna) (名) = ३९९ विज्ञानी. 知識の授与. 授業.
- ३९९ विज्ञानीयका [vici:r̥ati:əyakा] (p. vijjā+dāyaka) (名) = ४०० विज्ञानीयका. 学問／知識を授ける人. 師.
- ४०० विज्ञानीयका [vici:r̥ati:əyakा:] (p. vijjā+dāyikā<dāyaka). (४०० विज्ञानीयकाの女性形). = ४०१ विज्ञानीयका.
- ४०१ विज्ञानीसंधि [vici:r̥ati:ən̥dhāni] (p. vijjā+dhana) (名) = ४०२ विज्ञानी. 学問／知識という財産.
- ४०२ विज्ञानीसंधि [vici:r̥ati:ən̥dhāni] (p. vijjā+s. dhanin). = ४०३ विज्ञानीसंधि = ४०४ विज्ञानी.

- १८४** [viciⁱ·et^a·ni:] (p. vijjā+s. dhanī< dhanin) (名) = १९१८४ = १८५
 १८५. 学問／知識という財産を持つてい
 る人。
- १८६** [viciⁱ·et^a·b:] (p. vijjā+dhara) (名)
 = १८७ = १८८. ヴィドヤーダラ (=シ
 バ神の従者で呪術にたける)。
- १८७** [viciⁱ·et^a·ri:] (p. vijjā+dhari< dhara). (१८६の女性形)。 (名) =
 १८९. ①学問のある女。 ② (१८६の女
 性)。
- १८८** [viciⁱ·ep^a·l] (p. vijjā+phala) (名)
 = १९०. 学問／知識の有用さ。
- १८९** [viciⁱ·ep^a·l] (p. vijjā+bala) (名)
 = १९१. 学問／知識の力。
- १९०** [viciⁱ·ep^a·m] (p. vijjā+bhūmi) (名)
 = १९२. ①学年。 ②学問／知識の程度／段
 階。 ③学歴資格。
- १९१** [viciⁱ·emat] (p. vijjā+mada) =
 १९२. (形) = १९३ = १९४ =
 १९३. 学問／知識に酔ってい
 る／を鼻にかける。 (名) 学問／知識があると
 うぬぼれていること。
- १९४** [viciⁱ·emē·t̄a:] = १९५.
- १९५** [viciⁱ·emē·t̄a] (p. vijjā+madā< mada). = १९६.
- १९६** [viciⁱ·emē·t̄o:] (p. vijjā+mado< mada). = १९७.
- १९७** [viciⁱ·em^a·nti:] (p. vijjā+mandira) (名) = १९८. 学校。 研究所。
- १९८** [viciⁱ·emēi] (p. vijjā+maya) (形)
- = १९९. 学問。 学問を成就した。
- १९९** [viciⁱ·eyō·t̄ta·sap] (p. vijjā+āyatta+s. śabda) (名) 専門用語。
- २००** [viciⁱ·elai] (p. vijjā+ālaya). =
 २०१.
- २०१** [viciⁱ·eli·ep] (p. vijjā+lābha) (名) = २०२. 学問の成就。 知識を得る
 こと。
- २०२** [viciⁱ·esa^a·mō·t̄i·ən] (p. vijjā+samodhāna) (名) 百科辞典。
- २०३** [viciⁱ·esa^a·t̄a·ni·yom] (p. vijjā+ samodhāna+niyama) (名) 百科全書主義。
- २०४** [viciⁱ·esa^a·la:] (p. vijjā+s. salā) (名) = २०५ = २०६. 学校。
- २०५** [viciⁱ·esa^a·h] (p. vijjā+s. śāstra). = २०६.
- २०६** [viciⁱ·esəkk·sa:] (p. vijjā+s. śikṣā) (名) 講義。
- २०७** [viciⁱ·est·a:n] (p. vijjā+s. sthāna) (名) 研究所。
- २०८** [viciⁱ·ehinē·t̄i·əp] (p. vijjā+ hīna+bhāva) (名) = २०९. 学
 問／知識がない／劣ること。
- २०९** [viciⁱ·et^a] (p. vijju) (名) = २१०.
 २१०. १११ = ११२ = ११३ = ११४. 稲
 妻。
- २११** [viciⁱ·ta:] (p. vijjutā). = २१२.
- २१२** [viciⁱ·mī·əlī·ə] (p. vijju+mālā). (→ ११३).
- २१३** [viciⁱ·lē·ta:] = २१४.

- វិជ្ជលោកា** [viccullēə'ta:] (p. vijju+latā) =
 វិជ្ជលោកា. = វិទិស្សលោកា = វិជ្ជ.
វិច្ឆាត [vicco:t] (p. vijjota<vijjotati). =
 វិទិស្សត.
- វិច្ឆាតតាម** [vicco:tā'p'iəp] (p. vijjota<
 vijjotati+bhāva). = វិទិស្សតាម.
- វិច្ឆាតរដ្ឋី** [vicco:tā'reəŋsəi] (p. vijjota<
 vijjotati+rapsi). = វិទិស្សតារដ្ឋី.
- វិជ្ជក្រកាហា** [vicc'ēə'kaon] (p. vijjha<
 vijjhati+kōṇa) (名) (幾何) 対角.
- វិជ្ជមាវ** [vicc'ēə'mi:t] (p. vijjha<vijjhati
 +s. mātra) (名) 直径.
- វិជ្ជិក្រប** [vicc'ēə'le:k] (p. vijjha<vijjhati +
 lekha) (名) 図表. グラフ.
- វិញ** [vun̥] (ok. viñ) (文末) ①戻る. ②
 (話題の変化を示す). ところで(あなたの方)
 は. (弟と) しては. ③(意外性を示す). と
 ころが(雄鳥)の方が(卵をあたためている).
 (以前は行かないといっていた)のに(今は行
 くといっている). (エ)→ជ្ជ.វិញ.
- តុល្យប៊ិទា.វិញ** 帰って行く. ជប.ជ្ជ.
ត្រា.វិញ 再会する. សេះ.សារ.នឹង.ត្រា.
វិញ 仲直りする. កាល.រឹប.បន្ទ.មិន.
 ជយ.ខ្ញ.ទុក.ឲ្យ.ឈរក.បា.ជាត.ការ.
វិញ.ជ័ៃ: あなたが私を助けてくれない以上は
 叔父さんに始末をつけて貰いましょう. ពីត.
នាប្រជ.ិទា.ិនុ.ទិ.នាន.វិញ 一体どこ
 行って住む積りなのだろう.
- *ជ័ៃ~វិញ それで~の方はどうですか.
- *ជាត.ត្រា.វិញ =ជាត.ត្រា. 仲直りする.
- *ជាត.នឹង.ត្រា.វិញ 仲直り/和解する.
- *អក.សាក.វិញ (言ったことを) 撤回する.
 解約する. 約束を取り消す.
- *ជាត.វិញ 元あった所に置く/戻す.
- *ទិញ.មក.វិញ 買い戻す.
- *ទាក.វិញ.ឈរ ①(期待に反して) 手ぶらで
 かえる. 行ったけど空振りだった.
 ②互いに~しあう.
- *ឈរ.វិញ.ឈរ 互いに~しあう.
- *ថិ.តប.វិញ (恩/仇を) 返す. やり返す.
- *ថិ.សាគ.វិញ ①償いをする. 賠償/補償す
 る. ②仕返しをする.
- *បាន.មក.វិញ 取り戻す.
- *ប្រជាធ.តប.វិញ 反発する.
- *ជយ.ឬ.វិញ (それとは. ところが) 逆に.
- *ជយ.ស្រួល.វិញ (それとは) 全く逆に.
- *មយ.វិញ.ឬ ①更に. その上. 更にもうひ
 とつ.
 ②=ម៉ាន.ឬ.ឬ ②更に.
 又一方. (それとは別に) 更に又. その上. し
 かも.
- *មក.វិញ 取り戻す.
- *លក.ឬ.វិញ 転売する.
- *ភាត.កណយ.មក.វិញ 反発する.
- *វិល.វិញ 戻る.
- *ស្ត.តប.វិញ 非難し返す.
- *ឬ.វិញ 再び.
- *អភិត.ត.វិញ 反対尋問をする.
- *ឲ្យ.ដច.វិញ →ិជ្ជ.សាគ.ឲ្យ.ជច.វិញ 同
 じ目に会わせる.
- *ឲ្យ.វិញ 返す.
- *ិរាបស [vijñēə'cə:n] ({s. vijñā} ? +ps.
 jana}) (名) エリート.

ঁতুটি [viññāt] (p. viññatti) (名) ①表現。

②説明。報告。③乞い。願い。④通告。

ঁতুটি কথা [viññātte'ka't'a:] (p. viññatti + kathā) (名) ①乞う言葉。②説明／報告の言葉。

ঁতুটি কম [viññātte'kam] (p. viññatti + kamma) (名) ①乞い。②説明。③報告。

ঁতুটি নিয়ম [viññātte'ni'yom] (p. viññatti + niyama) (名) 表現主義。

ঁতুণা [viññān] (p. viññāna) (名) ①感覚。(五) 感。②知覚。③意識。④靈魂。⑤識(→চাক্ষুণাを参照)。⑥(知覚の基礎となる肉体的感覺。目、耳、鼻、舌、身「=皮膚」，意の六根がおこす感覺)(←চক্ষুণা「眼識」，শ্বাসণা「耳識」，যাত্রণা「鼻識」，চিহ্নণা「舌識」，কায়ণা「身識」，মাজাণা「意識」がある)。
 চিহ্নণা 知覚する。

ঁতুণা・চি・চাঁ・চ্ছ থ 第六感。

ঁতুণা・চাঁ 五感。

ঁতুণা・চি →ঁতুণা・চি 敏感な。

ঁচিহ্নণা・চায়ণা 知覚する。

ঁচিহ্নণা ①意識。②靈魂。

ঁচৈরণা・চি =চৈরণা・শারূপ্যান্ত।

心は全て～の所にいっている。心はここにない。～のことを想像してばかりいる。

ঁধাত্র・চি =ধৰত্র・চি。①五官に感じなくなる。気絶する。意識不明になる。②死ぬ。

ঁধান্ত・চি ほんやり／ぼーっとする。

ঁমাত্・চি মা 生きている。

ঁরন্দত্র・চি মা =ধৰত্র・চি মা。

ঁসর্বেসু・চি মা 神經。

ঁশঙ্গ・চি মা 感覺器官。

ঁতুণা মাক্ত্রেজ [viññāna'ka'trəəp] (p.

viññāna+s. dravya) (名) 生命／魂をもつてある財産(=家畜)。

ঁতুণা মাক্সি মা [viññāna'ka'sən] (p. viññāna+kasiṇa) (名) 意識(→গৃহীণা「三界の煩惱を遠離するための禪觀」)。

ঁতুণা মাক্ত্রেজ [viññānakk'an] (p. viññāna+khandha) (名) ①靈魂。②五感。③識(=চাক্ষুণাの中の1. 知覚の基礎となる肉体的感覺。目、耳、鼻、舌、身「=皮膚」，意の六根がおこす感覺)。ুণা「眼識」，শ্বাসণা「耳識」，যাত্রণা「鼻識」، চিহ্নণা「舌識」، কায়ণা「身識」，মাজাণা「意識」がある)。

ঁতুণা মাক্ত্রেজ [viññāna'ni'yom] (p. viññāna + niyama) (名) アニミズム。

ঁতুণা মানায়তনা [viññāna'na'yata'na:] (p. viññāna+ānañca+āyatana) (名) 識無辺処(→অবস্থা「無色界」)。

ঁতুণা মাহা [viññāna'na'ha:] (p. viññāna + ahāra) (名) 識食。

ঁতুটি কম [viññāta'kam] (p. viññāta + kamma) (名) 認識(←行為)。

ঁতুভৰ্ত [viññi'eban] (p. viññāpana) (名) ①通知。証明。②感謝状。③言明。表明。

ঁতুভৰ্তকম [viññi'ebā'na'kam] (p. viññāpana + kamma) (名) 証明。